

យោធិ៍ថៃបានប្រាប់អ្នកសង្កេតការណ៍អាស៊ានថា ក្នុងរយៈពេលប្រាំថ្ងៃនៃការប្រយុទ្ធ គ្នានៅតាមព្រំដែននោះ មានការវាយប្រហារតាមអាកាសពីកងកម្លាំងកម្ពុជា

ភាគីថៃបាននិយាយថា ការណ៍នេះបានជំរុញឱ្យខ្លួន
បើកការវាយប្រហារប្រឆាំងមុនពេលអវិភាគត្រូវបានបញ្ចប់
ភ្លាមៗនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៩ តទៅទី១០ ខែសីហា

Thai Military Claims Air At- tacks in Five-Day War as Cam- bodia Insists It Is the Victim

Thailand's military has told ASEAN observers that
during five days of fighting along the border, it came
under air attack from Cambodian forces. The Thai side
said this prompted it to launch counterstrikes before hos-
tilities ended shortly before midnight on July 28, 2025.
Thailand's Khaosod newspaper pub- Please see /09



ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ត្រូវបានទទួលស្គាល់ថា ជា "ទីក្រុង មានការផ្លាស់ប្តូរនាំមុខគេដំបូងបង្អស់" របស់សហរដ្ឋអាមេរិក

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នាំមុខគេដំបូងបង្អស់" ដែលមានការ
ត្រូវបានណាត់ជាផ្លូវការថាជា "ទីក្រុង សូមអាននៅទំព័រទី០៥

Lowell, Massachusetts, Recognized as the First U.S. “Frontrunner City” in Urban Transformation

LOWELL, Mass.--(BUSINESS WIRE)--Lowell, Massachusetts has been officially designated the first
Please see /05



រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមានភាគីថៃថា មិនត្រូវចេញ បណ្ណកម្មសិទ្ធិដីធ្លីឱ្យប៉ះពាល់ដែនអធិបតេយ្យកម្ពុជាឡើយ

រដ្ឋបាលខេត្តបន្ទាយមានជ័យ កម្មសិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ប៉ុន្តែមិន
អះអាងថា ភាគីថៃ អាចចេញបណ្ណ តទៅទំព័រទី១០

Banteay Meanchey provincial administration warns Thai not to issue land titles that affect Cambodian sovereignty

The Banteay Meanchey provincial administration claims that the Thai side can issue property titles to its citizens,
Please see /11



ថៃ ព្រមានចាត់វិធានការច្បាប់លើពលរដ្ឋ ខ្មែរដែលរុះរើបន្ទាលួស ខណៈកម្ពុជាថា ជាការរំលោភបំពានបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីថៃ ព្រមានចាត់វិធានការច្បាប់លើពលរដ្ឋ ខ្មែរដែលបានរុះរើបន្ទាលួសប្រឆាំងនឹង កងទ័ពថៃ នៅភូមិជោគជ័យ ឃុំអូរឃីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈក្រសួងការពារជាតិកម្ពុជា ចាត់ទុក សកម្មភាពរាយបន្ទាលួសពីសំណាក់ យោធាថៃ គឺជាការរំលោភលើបទឈប់ បាញ់។

កាសែត The Nation របស់ថៃ ស្រង់សម្តីលោក ណាតថាផុន ណាក់ ជានិត (Nattaphon Narkphanit) រដ្ឋមន្ត្រី ក្រសួងការពារជាតិស្តីទីថៃ នៅថ្ងៃទី ២៦ សីហា នេះថា យោធាថៃ បាន ពង្រឹងសន្តិសុខនៅតាមព្រំដែនក្នុងភូមិ ណងចាន់ (Nong Chan) ក្នុងខេត្តស្រះ កែវ បន្ទាប់ពីក្រុមបាតុករកម្ពុជាប៉ុនប៉ង រុះរើលួសបន្ទាលួសដែលក្រុមយោធាបាន ហ៊ុមព័ទ្ធ។

លោក ណាតថាផុន ណាក់ជានិត អះអាងថា កងទ័ពថៃ បានបន្ថែមលួស បន្ទាលួសការពារដើម្បីរារាំងជនស៊ីវិលកម្ពុជា មិនឲ្យចូលក្នុងទឹកដីថៃ ចៀសវាង កើតមានឧបទ្វ័រហេតុកើតឡើងដដែល ៗ ហើយវិធានការផ្លូវច្បាប់នេះ អាចធ្វើ ឡើងពីសំណាក់កងទ័ព អាជ្ញាធរខេត្ត ឬស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅ ថ្ងៃទី២៦ សីហា នេះ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា អ្នកស្រីម៉ាលី សុជាតា ចាត់ទុកថាសកម្មភាពរាយលួសបន្ទាលួស ពីសំណាក់យោធាថៃ គឺជាការរំលោភ លើបទឈប់បាញ់ និងអនុស្សរណៈ យោគយល់ឆ្នាំ២០០០ (MOU២០០០) រួមទាំងរំលោភស្មារតីនៃកិច្ចព្រមព្រៀង ដែលបានសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ

របស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធាភូមិភាគ (RBC) កាលពីពេលថ្មី ៗនេះយ៉ាងធ្ងន់ធ្ងរផងដែរ។

អ្នកនាំពាក្យបន្តនេះបញ្ជាក់ថា រាល់ ទំនាស់ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា ប្តេជ្ញាចិត្តលើកយកទៅដោះស្រាយ ដោយគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំង ពីរ ស្របតាមអនុស្សរណៈយោគយល់ ឆ្នាំ២០០០ (MOU២០០០)។

ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែររាប់រយ នាក់ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៦ សីហា នេះថា កងទ័ពថៃ បានចូលទៅរាយបន្ទាលួសក្នុងភូមិ ជោគជ័យ ឃុំអូរឃីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបរាជ័យដោយសារការប្រឆាំង តវ៉ារបស់ពលរដ្ឋ។

ប្រភពដដែល អះអាងថា នៅថ្ងៃ អង្គារនេះ កងទ័ពថៃ បានព្យាយាមរាយ



លួសបន្ទាលួសទៀត ប៉ុន្តែត្រូវបរាជ័យ ដដែល ហើយចាប់តាំងពីយប់ថ្ងៃចន្ទ ពួកគេបាននាំគ្នាបោះតង់ដេកយាមកាម

តទៅទំព័រទី២៤

Thailand warns of legal action against Cambodians who remove barbed wire, while Cambodia says it is a ceasefire violation

The acting Thai Minister of National Defense has warned of legal action against Cambodians who dismantled barbed wire against Thai troops in Sok Sang village, O Bei Choan commune, O Chrov district, Banteay Meanchey province while the Cambodian Ministry of National Defense considers the barbed wire activities by the Thai military to be a violation of



Thailand Acting Defense Minister Nattaphon Narkphanit

Chan village in Sa Kaeo province after Cambodian protesters attempted to tear down a barbed wire fence that the military had set.

Nattaphon Nakphanit claims that the Thai army has added barbed wire to prevent Cambodian civilians from entering Thai territory and to avoid repeated incidents. This legal action can be taken by the military, provincial authorities, or other relevant institutions.

Speaking at a press conference on August 26, Cambodian Ministry of National Defense spokesperson Maly Socheata considered the barbed wire activity by the Thai military to be a violation of the ceasefire and the 2000 Memorandum of Understanding (MOU2000), including serious violations of the spirit of the agreement reached at the recent extraordinary meeting of the Regional Border Committee (RBC).

The spokesperson stated that all disputes related to border issues, Cambodia is committed to resolving them by the Joint Border Committee (JBC) of the two countries, in accordance with the 2000 Memorandum of Understanding (MOU2000).

Regarding this issue, hundreds of Cambodians told local media on August 26 that Thai troops entered and laid barbed wire in Chol Chey village, O Bei Choan commune, O Chrov district, Banteay Meanchey province on Monday but it failed due to citizen protests.

The same source claimed that on Tuesday, the Thai army tried to spread the barbed wire again, but failed again. Since Monday night, they have been camping and guarding the location where the Thai army attempted to spread the barbed wire. Tonight, they will continue to lie in wait at this location.

On August 25, Dr. In Sophal, a political science expert, wrote on his Facebook account, linking to a UN map, that the Nong Chan camp is located on Cambodian territory, adjacent to the

Please see /24

the ceasefire.

Thailand's The Nation newspaper quoted Acting Defense Minister Nattaphon Narkphanit as saying on August 26 that the Thai military security has been tightened along the border in Nong

សន្លឹកឆ្នោតក្នុងសំបុត្របឋមឆ្នាំ 2025 ឥឡូវនេះមានហើយ

ដោយ ខ្មែរឫស្សី USA
ទីក្រុងឡូវែល រដ្ឋ Mass :
សន្លឹកឆ្នោតតាមសំបុត្រឥឡូវនេះ មានសម្រាប់ថ្ងៃទី ១ ខែកញ្ញា សម្រាប់ ក្រុមប្រឹក្សាក្រុងស្រុកក្នុងសង្កាត់ 3, 7, និង 8 ហើយអ្នកបោះឆ្នោតដែលបាន ចុះឈ្មោះក្នុងសង្កាត់ទាំងនេះអាចស្នើសុំ សន្លឹកឆ្នោតតាមសំបុត្រតាមគេហទំព័រ www.mailmyballot.ma ឬដោយទូរស័ព្ទ ទៅនាយកដ្ឋានបោះឆ្នោតក្រុងឡូវែល តាមលេខ (978) 674-4046 ។

បោះឆ្នោតដោយផ្ទាល់នៅទីតាំង បោះឆ្នោតធម្មតារបស់ពួកគេចាប់ពី ម៉ោង 7:00 ព្រឹកដល់ម៉ោង 8:00 យប់។ ព័ត៌មានបន្ថែមពីថ្ងៃអង្គារ ទី ៨ កញ្ញា។ បឋមអាចត្រូវបានរកឃើញនៅ www.lowellma.gov/elections
ការបោះឆ្នោតនៅខែវិច្ឆិកាទូទាំង ទីក្រុងក៏នឹងមានការបោះឆ្នោតតាម សំបុត្រ ការបោះឆ្នោតមុនដោយផ្ទាល់ និងការបោះឆ្នោតនៅថ្ងៃបោះឆ្នោត ជាមួយនឹងសន្លឹកឆ្នោតតាមសំបុត្រនឹង



Credit: USPS

អ្នកបោះឆ្នោតដែលមានសំណើរឯក អាចរំពឹងថាសន្លឹកឆ្នោតនឹងមកដល់ ប្រអប់សំបុត្រនៅសប្តាហ៍នៃថ្ងៃទី 25 ខែសីហា ហើយអាចតាមដានវឌ្ឍនភាព សន្លឹកឆ្នោតរបស់ពួកគេនៅ www.trackmyballotma.com

អ្នកបោះឆ្នោតត្រូវបានរំពឹងថា ការបោះឆ្នោតមុនកាលកំណត់ដោយ ផ្ទាល់នឹងអាចរកបាននៅមជ្ឈមណ្ឌល Lowell Senior Center (276 Broadway St) នៅថ្ងៃសៅរ៍ ទី 30 ខែសីហា និង ថ្ងៃអង្គារ ទី ២ ខែកញ្ញា ដល់ថ្ងៃសុក្រ ទី 5 ខែកញ្ញា។ បើមិនដូច្នោះទេអ្នកបោះឆ្នោត នៅសង្កាត់លេខ 3, 7, និង 8 អាច

មានក្នុងពេលឆាប់ៗនេះបន្ទាប់ពី ការបោះឆ្នោតបឋមនៅថ្ងៃទី ១ ខែកញ្ញា ដោយផ្ទាល់នៅមជ្ឈមណ្ឌល Lowell Senior Center ពីថ្ងៃសៅរ៍ ទី 25 ខែតុលា ដល់ថ្ងៃសុក្រ ទី 31 ខែតុលា ហើយ ការបោះឆ្នោតទាំងអស់បើកពីថ្ងៃអង្គារ វេលាម៉ោង 7:00 ព្រឹក។

អ្នកបោះឆ្នោតតែងតែត្រូវបាន លើកទឹកចិត្តឱ្យពិនិត្យមើលស្ថានភាព ចុះឈ្មោះរបស់ពួកគេ និងស្វែងរក សង្កាត់ និងទីតាំងបោះឆ្នោតរបស់ ពួកគេតាមរយៈគេហទំព័រ www.voteinma.com

ROCKLAND TRUST[®] | BANK

Building Strong Community Relationships Since 1907

Community Spotlight
Happy Hope Foundation

Our team is proud to support **Happy Hope Foundation** in their mission to bring joy and comfort to children facing tough times by delivering bright, cheerful care packages filled with fun and hope.

In 2024 our colleagues helped **4,000 families** by assembling Happy Hope Bags with creative activities and comfort essentials.

Visit your nearest branch or RocklandTrust.com to learn more.

ROCKLAND TRUST[®] | BANK

Where Each Relationship Matters[®]

Member FDIC

ជនជាតិខ្មែរអាមេរិកាំង ជាតារាចម្រៀង និងអ្នកនិពន្ធ ម្នាក់នៅកម្ពុជា សរសេររៀបរាប់ពីទុក្ខសោកសៅ រួចជីវិតពីភាពយោឃៅរបស់កងទ័ពថៃ

A Cambodian-American singer and songwriter living in Cambodia writes about the pain and suffering of living under the brutality of the Thai military

តារាចម្រៀង/អ្នកនិពន្ធចម្រៀង ជនជាតិខ្មែរ អាមេរិកាំងម្នាក់ ដែលរស់នៅប្រទេសកម្ពុជា បានសរសេរសំបុត្រជំរឿនក្រមុយ រៀបរាប់អំពីជំណើររឿងគ្រួសាររបស់នាងដែលបានរួចជីវិតពីភាពយោឃៅនៃកងទ័ពថៃ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៩ នៅពេលដែលសម័យ ប៉ុល ពត បានបញ្ចប់។

សូមអានលិខិតរបស់នាងខាងក្រោម៖
លោកស្រីឡូរ៉ា ម៉ាម សរសេរថា៖
ខ្ញុំចង់ឆ្លៀតពេលសរសេរដំណើររឿងនេះ ព្រោះវាជារឿងផ្ទាល់ខ្លួនកប់យ៉ាងជ្រៅ។ វាជាទម្ងន់នៃបទពិសោធន៍រស់នៅរបស់គ្រួសារខ្ញុំ និងផ្នែកដ៏លឺចាប់នៃអតីតកាលរបស់ប្រទេសជាតិយើងដែលឥឡូវនេះបានបន្លឺឡើងដល់បច្ចុប្បន្ន។

ខ្ញុំមិននិយាយពីរឿងនយោបាយទេ ប៉ុន្តែវាជាការពិតផ្ទាល់ខ្លួនជាចំណែកនៃប្រវត្តិគ្រួសារខ្ញុំ ដែលឆ្លុះបញ្ចាំងយ៉ាងលឺចាប់ជាមួយនឹងអ្វីដែលយើងកំពុងធ្វើជាសាក្សីម្តងទៀតនៅព្រំដែនកម្ពុជា និងថៃ។

នៅឆ្នាំ ១៩៧៩ ម្តាយខ្ញុំ និងគ្រួសាររបស់គាត់ រួមទាំងជីដូនរបស់ខ្ញុំដែលចាស់ជរា មីងរបស់ខ្ញុំម្នាក់មានផ្ទៃពោះប្រាំពីរខែ ៣ និងបងប្អូនជីដូនមួយជាកុមារ បានភៀសខ្លួនចេញពីការបំផ្លិចបំផ្លាញនៃរបបខ្មែរក្រហម។ ដោយផ្ញើរជើង យើងបានធ្វើដំណើរចេញពីខេត្តកំពង់ចាម ដើម្បីស្វែងរកសុវត្ថិភាពដោយសង្ឃឹមថានឹងអាចភៀសខ្លួនទៅនៅតាមព្រំដែនថៃ។

យើងបានឆ្លងចូលទៅជុំជនភៀសខ្លួនណា ចំនួន តាមច្រកនិម្មិត ។ ប៉ុន្តែជំនួសឱ្យការជ្រកកោន យើងត្រូវបានជួបជាមួយនឹងការផ្លាស់ទីលំនៅម្តងទៀត។

យោធាថៃបានប្រាប់ជនភៀសខ្លួនថា ពួកគេត្រូវបានគេនាំទៅទីក្រុងបាងកក។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេដាក់លើឡានក្រុង ទុមិនអោយយករបស់របរទៅជាមួយ លើកលែងតែអាហារ និងទឹកហើយបើកទៅប្រាំងថ្មប្រាសាទព្រះវិហារ។ ទៅដល់ទីនោះ នៅជាប់មាត់ជ្រោះ ភ្នំ ការពិតត្រូវបានបង្ហាញ។ នៅខាងក្រោមជាវាលមិនដីក្រាស់ខ្ពឹក។ ជនភៀសខ្លួនមានចំនួន ៤៣០០០



នាក់ត្រូវបានបញ្ជាឱ្យចុះដើរចូលទៅក្នុងតំបន់មី។ អ្នកដែលអស់អែករុញពាត្រូវបានគេបាញ់។ អ្នកដែលល្បាយមង្គកបកក្រោយវិញ ត្រូវបានគេបង្ខំធ្វើចាប់។ គ្រួសារម្តាយខ្ញុំរួមជាមួយនឹងមនុស្សជាច្រើនទៀត បានស្វិតស្វាងនឹងការភ័យខ្លាចដែលមិនអាចនឹកស្មានដល់ និងបានឃើញសូម្បីតែស្រ្តីមានផ្ទៃពោះក៏ត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងដែរ។ ប្រជាពលរដ្ឋមិនហ៊ានបោះជំហានក្នុងទិសដៅណាមួយទេ

តទៅទំព័រទី១៤

A Cambodian American singer/songwriter who has been living in Cambodia wrote a heart wrenching letter about how her family survived the Thai's Army cruelty after having fled Cambodia in 1979 when Pol Pot era ended.

Read her letter below:

Laura Mam writes:

I wanted to take the time to write

In 1979, my mother and her family, including my grandmother who was very weak, one of my aunties who was seven months pregnant, young uncles, and cousins who were just children, fled the devastation of the Khmer Rouge regime. On foot, they made their way from Kampong Cham province in search of safety, hoping to find refuge along the Thai border.

They crossed into Nong Chan refugee camp through Nimit. But instead of refuge, they were met with displacement once again. The Thai military told the refugees they were being taken to Bangkok. Instead, they were loaded onto buses, asked to leave their belongings behind except for food and water, and driven to the cliffs of Preah Vihear.

There, at the edge of a mountain, the truth was revealed.

Below them was a dense landmine field. The refugees, 43,000 in number, were ordered to descend into the unknown. Those who hesitated were met with bullets. Those who tried to turn back were met with more force. My mother's family, along with so many others, endured unimaginable fear and watched even pregnant women get sprayed with bullets. People dared not take a step in any direction, terrified of triggering a mine.

Please see /14

this post because it is deeply personal. It carries the weight of my family's lived experience and a painful part of our nation's past, which now echoes into our present.

I begin not with politics, but with a personal truth, a piece of my family's history that resonates painfully with what we are witnessing once again at the border between Cambodia and Thailand.

ទីក្រុងឡងប៊ែល រដ្ឋម៉ាសាឈូសេត ត្រូវបានទទួលស្គាល់ថា ជា "ទីក្រុងមានការផ្លាស់ប្តូរនាំមុខគេ ដំបូងបង្អស់" របស់សហរដ្ឋអាមេរិក

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត
ត្រូវបានណាត់ជាផ្លូវការថាជា "ទីក្រុង
នាំមុខគេដំបូងបង្អស់" ដែលមានការ
ផ្លាស់ប្តូរនៅសហរដ្ឋអាមេរិក ក្រោម
គំនិតផ្តួចផ្តើមរបស់ Global Frontrun-
ner Cities Initiative ដែលដឹកនាំដោយ
វេទិកាសេដ្ឋកិច្ចទីក្រុង (UEF) ធ្វើឱ្យ
មានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុង
ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
បរិយាប័ន្ន ច្នៃប្រឌិតប្រកបដោយសមធម៌
និងសមធម៌។

ការប្រកាស និងពិធីចុះហត្ថលេខា
នេះត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី
៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅ World

តទៅទំព័រទី០៧

Lowell, Massachusetts, Recognized as the First U.S. “Frontrunner City” in Urban Transformation

LOWELL, Mass.--(BUSINESS WIRE)--Lowell, Massachusetts has been officially designated the first “Frontrunner City” on Urban Transformation in the United States under the Global Frontrunner Cities Initiative led by the Urban Economy Forum (UEF), making a transformative milestone in sustainable, inclusive, equitable, and innovation-driven urban development.

The announcement and signing ceremony were formally made on February 7, 2025, at the World Urban Pavilion in Regent Park Powered by Daniels, in the presence of high-level dignitaries. Among the keynote guests was the Honorable Bob Rae, President of the United Nations Economic and



From L to R: City Councilor Sokhary Chau, UML Vice Chancellor for Research and Economic Development Anne Maglia, City Councilor John Descoteaux, MA State Representative Vanna Howard, City Councilor Rita Mercier, City Manager Thomas A. Golden, Jr., City Councilor Kimberly Scott, UML Chancellor Julie Chen, MA Secretary of Housing and Livable Communities Edward Augustus, World Urban Pavilion Co-Director Eduardo López Moreno, MA Lieutenant Governor Kim Driscoll, Mayor Daniel P. Rourke, UEF Head of the Chair's Office Saman Motamedi, UEF Executive Director Kamran Espili, City Councilor Paul Ratha Yem, City Councilor Corey Belanger, City Councilor Corey Robinson, City Councilor Erik Gitschier

Please see /07

បញ្ចេញ មតិយោបល់ ជាសំឡេង របស់អ្នក

សូមធ្វើការស្ទង់មតិរបស់ Mass ECHOS ។






ការឆ្លើយតបរបស់អ្នកសំខាន់ណាស់។

ចម្លើយរបស់អ្នកនឹងជួយឱ្យពួកយើងស្វែងយល់បន្ថែម
អំពីហិរញ្ញវត្ថុគ្រួសារនៅរដ្ឋ Massachusetts ។

ការសិក្សានេះ ដឹកនាំដោយធនាគារកណ្តាលនៃទីក្រុង Boston ក្នុងភាពជាដៃគូជាមួយ
មូលនិធិ Boston និងដៃគូរបស់ពួកគេ មានគោលបំណងស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច
របស់គ្រួសារនៅទូទាំងរដ្ឋ Massachusetts ។ ការរកឃើញនឹងជួយជូនដំណឹងអំពី
យុទ្ធសាស្ត្រសម្រាប់ឱកាសសេដ្ឋកិច្ចកាន់តែច្រើន។

ការស្ទង់មតិនេះនឹងផ្តោតលើហិរញ្ញវត្ថុគ្រួសារ រួមទាំងទ្រព្យសម្បត្តិ (ដូចជាផ្ទះ) និងបំណុល
ដូចជាកម្ចីសម្រាប់សិស្ស។ អ្នកនឹងមិនត្រូវបានស្នើសុំលេខគណនី ឬកន្លែងទុកដាក់
ប្រាក់កាក់របស់អ្នកនោះទេ ហើយចម្លើយទាំងអស់នឹងត្រូវការទុកជាការសម្ងាត់។ ការចូលរួម
របស់អ្នកនឹងផ្តល់ការយល់ដឹងអំពីរបៀបដែលមនុស្សកំពុងធ្វើនៅ Massachusetts ។
អ្នកចូលរួមនឹងទទួលបានកាតអំណោយ \$50 ពីក្រុមហ៊ុនស្ទង់មតិជាការថ្លែងអំណរគុណ។

តើអ្នកទទួលបានការអញ្ជើញជាមួយនឹងនិមិត្តសញ្ញា
Mass ECHOS ទេ?

បើដូច្នេះមែន សូមអនុវត្តជំហានទាំងបីនេះ
ដើម្បីចូលរួមក្នុងការស្ទង់មតិ៖

☐ 1. ធ្វើការស្ទង់មតិតាមអ៊ីនធឺណិតឬនៅលើក្រដាសប្រសិនបើអ្នកចង់

☒ 2. ដាក់ស្នើចម្លើយរបស់អ្នក

☐ 3. រកមើលកាតអំណោយ Visa ចំនួន \$50 របស់អ្នកពីក្រុមហ៊ុនស្ទង់មតិ
នៅក្នុងសំបុត្រ

មិនមែនអ្នកគ្រប់គ្នាទទួលបានការស្ទង់មតិនេះទេ។
ព័ត៌មានសំខាន់ៗស្តីពីការស្ទង់មតិសំបុត្ររបស់អ្នកក្នុងព្រលឹមសំបុត្រ។

មិនគួរបង្ហាញ៖ ៥ យ៉ាងនៅលើបណ្តាញសង្គម៖

១. កុំចែករំលែកទិដ្ឋភាពពីបង្អួច ឬនៅខាងក្រៅផ្ទះរបស់អ្នក ផ្លាកសញ្ញា ផ្លូវ សញ្ញាសម្គាល់ ឬឈ្មោះអគារ និង កន្លែងអ្នករស់នៅពិតប្រាកដ។

២. ជៀសវាងការបង្ហាញទម្លាប់ ប្រចាំថ្ងៃរបស់អ្នក ដូចជា បង្ហោះម៉ោង

Never ever post 5 things on social media:

1. Dont share the view from your window or outside your home, street signs, landmarks or building names and giving way exactly where you live.



រឿង៥យ៉ាងដែលយើងមិនត្រូវបង្ហោះលើប្រព័ន្ធសង្គម

ហាត់ប្រាណ ម៉ោងរត់ពេលព្រឹក ឬម៉ោង ពេលអ្នកចេញទៅធ្វើការវាធ្វើឱ្យមនុស្ស អាចតាមដានអ្នកបាន។

៣. កុំចែករំលែករូបថតតាមអេក្រង់ អំពីការទូទាត់ប្រាក់ និងសមតុល្យ គណនីរបស់អ្នក អោយគេឃើញ។

៤. កុំបង្ហាញពេលវេលាវិស្សមកាល និងប្រកាសផែនការធ្វើដំណើររបស់ អ្នកជាមុន វាអាចជាជំនួយសម្រាប់ ពួកចោរ។

៥. កុំបង្ហោះថាអ្នកកំពុងស្វែងរក ការងារឬលំនៅដ្ឋានជាពិសេសនៅពេល អ្នកនៅម្នាក់ឯង។ អ្នកបោកប្រាស់ និង អ្នកតាមដាន ជារឿយៗប្រកាសធ្វើជា អ្នកជួយ ដោយផ្តល់ការងារក្លែងក្លាយ ឬកន្លែងស្នាក់នៅតាមរយៈ DMs។

មុននឹងចុចបង្ហោះ សូមគិតឲ្យបាន ពីរដង។ សូមរក្សាសុវត្ថិភាព។

2. Avoid showing your daily routine, posting your your gym time, your morning runs or when you leave for work it make easy for someone to track you.

3. Never share screenshot of your paycheck, account balances in order to show off.

4. Skip the vacation countdown, posting your travel plans in advance, it is open invite for burglars.

5. Don't post that you are looking for work or housing, especially when you are alone. Scammers and trackers often post as helpers, offering fake jobs or places to stay through DMs.

So, next time before you hit post, think twice. Stay safe out there please.

ពលរដ្ឋកម្ពុជាស្នើអន្តរជាតិជួយឃ្លាំមើល ទង្វើឈ្លានពានរបស់ថៃ និងស្នើសុំឲ្យថៃ ដោះលែងទាហានខ្មែរ ទាំង១៨រូបមកវិញ

ប្រជាពលរដ្ឋកម្ពុជាស្នើសុំឲ្យ សហគមន៍អន្តរជាតិពិសេសមហាអំណាច ធំ គឺសហរដ្ឋអាមេរិកបន្តជួយតាមដាន ឃ្លាំមើលទង្វើឈ្លានពានរបស់ថៃមក លើកម្ពុជានិងស្នើសុំឲ្យភាគីថៃដោះលែង ទាហានខ្មែរទាំង១៨រូប ដែលពួកគេ ចាប់ខ្លួនទៅដោយខុសច្បាប់មកឲ្យ កម្ពុជាវិញ។

លោកម៉ៅបានចុលជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា បានលើកឡើងថា ប្រជាជនកម្ពុជាត្រូវការតែសុខសន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះ កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍

លើម៉ែត្រនោះឡើយ តែសម្តេចក៏មិន បណ្តោយឲ្យប្រទេសដទៃណាមួយ អាចមកឈ្លានពានដែនអធិបតេយ្យ ភាពរបស់ប្រទេសកម្ពុជាបានដូចគ្នា។ ភាគីថៃនៅតែឆ្លើយបន្តដាក់បន្ទាស រាយក្នុងដែនអធិបតេយ្យរបស់កម្ពុជា ថៃមទាំងរាយសំណាញ់ ហើយដាំ បង្គោលសូឡា ព័ទ្ធផ្ទះរបស់ពលរដ្ឋខ្មែរ ទាំងខុសច្បាប់។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន៧ បន្ទាប់ពី មានបទល្មើសបាញ់បានចុះទៅពិនិត្យ ស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា- ថៃ ក្នុងនោះរួមមាន ខេត្តបាត់ដំបង -យោធាភូមិភាគទី៥,ខេត្តបន្ទាយមានជ័យ-



កន្លងមកហើយដែលផលវិបាក នៃសង្គ្រាមបានបន្ទុកទុកនូវ វិនាសកម្មជាច្រើនឥតគណនា សម្រាប់កម្ពុជា។

លោកបន្តថា សម្តេច ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ជាថ្នាក់ដឹកនាំដែលគិតពីជាតិ និង ប្រជាជនជាធំ សម្តេចមិនដែលចង់បាន ទឹកដីរបស់ប្រទេសជិតខាងណាសូម្បី១មី



ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូប៉ីជាន់ភូមិជោគជ័យ និងច្រកបឹងត្រកូន ខេត្តព្រះ វិហារ- ច្រកព្រំដែនអានសេះ ដើម្បី សង្កេតការណ៍ពីស្ថានភាពណា

ជាក់ស្តែងនៅតំបន់ទាំងនោះ ក្នុង គោលដៅធានាបាន បទល្មើសបាញ់ ឲ្យមានប្រសិទ្ធភាពខ្ពស់។

តមកពីទំព័រទី ០៥

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត

Urban Pavilion in Regent Park powered by Daniels មានវត្តមាន ឥស្សរជនជាន់ខ្ពស់ចូលរួម។ ក្នុងចំណោម ភ្ញៀវកិត្តិយសសំខាន់ៗ មានលោក Bob Rae ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) ដែលគាំទ្រគំនិតផ្តួចផ្តើមនេះថា ជាគំរូសម្រាប់ជំរុញគោលនយោបាយ សមាហរណកម្មទីក្រុងនិងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ អនុស្សរណៈនៃ ការយោគយល់គ្នាមួយត្រូវបាន ចុះហត្ថលេខារវាង UEF និងទីក្រុងឡូ វែលដោយបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីដំណើរការការទទួលស្គាល់នេះ។

ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមកើតមាន និងដំណើរការព្រឹត្តិការណ៍សំខាន់ នេះ គណៈប្រតិភូជាន់ខ្ពស់មកពី UEF បានធ្វើបេសកកម្មជាផ្លូវការទៅកាន់ ទីក្រុងឡូវែល។ ដំណើរទស្សនកិច្ចនេះ រួមមានកិច្ចប្រជុំជាមួយអភិបាលក្រុង ឡូវែល លោក Daniel P. Rourke សមាជិកក្រុមប្រឹក្សាក្រុង ឡូវែល អ្នកគ្រប់គ្រងទីក្រុង Thomas A. Golden, Jr. និងបុគ្គលិកជាន់ខ្ពស់របស់ សាលាក្រុង ដោយផ្ដោតលើការរៀបចំ ផែនការ ការអនុវត្ត និងយន្តការហិរញ្ញវត្ថុ សម្រាប់កម្មវិធី "ទីក្រុងនាំមុខគេបង្អស់" ។

ជាផ្នែកមួយនៃបេសកកម្មនេះ គណៈប្រតិភូ UEF ក៏បានរៀបចំកិច្ច ប្រជុំដ៏មានឥទ្ធិពលខ្ពស់ជាមួយលោកស្រី Julie Chen អធិការបតីនៃសាកល វិទ្យាល័យ Massachusetts Lowell ដែលបានទទួលយកការអញ្ជើញឱ្យ តែងតាំង UMass Lowell ជាដៃគូសិក្សា ស្វ័យនៃគំនិតផ្តួចផ្តើមនេះ។ អធិការបតី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាកល វិទ្យាល័យក្នុងការធ្វើជាម្ចាស់ផ្ទះ "UNIVER-city Labs" – មជ្ឈមណ្ឌល វិទ្យាសាស្ត្រទីក្រុងឆ្លងដែនដែលនឹងគាំទ្រ ការស្រាវជ្រាវ ការត្រួតពិនិត្យ និងអនុវត្ត

ដំណោះស្រាយសម្រាប់ទីក្រុង។ ក្នុងអំឡុងសម័យប្រជុំពិសេសនៃ ក្រុមប្រឹក្សាក្រុងឡូវែល លោក Reza Pourvaziry ប្រធានវេទិកាសេដ្ឋកិច្ច ទីក្រុងបានថ្លែងសារដូចខាងក្រោម៖
"ទីក្រុងឡូវែល ទីក្រុងរបស់អ្នក ហើយឥឡូវនេះទីក្រុងរបស់យើង – ឥឡូវនេះជាផ្លូវការនៅលើផែនទី ពិភពលោក ជាទីក្រុងមានការផ្លាស់ ប្តូរ។ នេះមិនមែនគ្រាន់តែជាការ ទទួលស្គាល់ជានិមិត្តរូបប៉ុណ្ណោះទេ វា គឺជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រសម្រាប់ សកម្មភាព។ ការផ្លាស់ប្តូរពិតប្រាកដ



Photo via Laura Mam's Facebook

គឺអាចធ្វើទៅបានលុះត្រាមានការជំរុញ ដោយមនុស្សដែលរស់នៅ ធ្វើការ និង កសាងជីវិតរបស់ពួកគេនៅទីនេះ។ ជាមួយគ្នានេះ យើងកំពុងដាក់ចេញ នូវគំរូសម្រាប់ទីក្រុងជុំវិញពិភពលោក ជាកន្លែងមានចក្ខុវិស័យសហគមន៍ ភាពជាអ្នកដឹកនាំ និងភាពជាអ្នកដឹកនាំ ក្នុងតំបន់។

នេះគឺជាកម្មវិធីយុទ្ធសាស្ត្រ និង តម្រង់ទិសសកម្មភាពខ្ពស់ បង្កើតឡើង ដើម្បីធ្វើអោយមានផលជះដែលអាច វាស់វែងបាន អត្ថប្រយោជន៍រយៈពេល វែង និងសហកម្មសិទ្ធិក្នុងចំណោមអ្នក ទាំងអស់ដែលជ្រើសរើសចូលរួមជាមួយ តទៅទំព័រទី១២

Lowell, Massachusetts, Recognized as the First U.S. “Frontrunner City” in Urban Transformation

From Page 05

Social Council (ECOSOC), who endorsed the initiative as a model for advancing integrated urban policy and sustainable development. A Memorandum of Understanding was signed between UEF and the City of Lowell, establishing a strategic partnership to operationalize this recognition.

To activate the Initiative on the ground and operationalize this milestone, a high-level delegation from the UEF conducted an official mission to Lowell. This visit included meetings with the

During a special session of the Lowell City Council, Reza Pourvaziry, Chair of the Urban Economy Forum, delivered the following message:

“Lowell, your city—and now our city—is officially now on the global map of urban transformation. This is not just a symbolic recognition; it is a strategic commitment to action. True transformation is only possible when driven by the people who live, work, and build their lives here. Together, we are launching a model for cities around the world –where community vision, local leadership, innovation, and sustainability intersect.

This is a strategic and highly action-oriented program, designed to generate measurable impact, long-term benefits, and co-ownership among all those who choose to engage with it—whether they are public authorities, knowledge institutions, private sector actors, or community organizations.”

The UEF Delegation, including Dr. Eduardo López Moreno (Co-Director, World Urban Pavilion in Regent Park Powered by Daniels), Kamran Espili (Executive Director of UEF), and Saman Motamedi (Head of the Chair’s Office and Senior Advisor at UEF), held bilateral dialogue with U.S. Congresswoman Lori Trahan, the U.S. representative for Massachusetts’s 3rd congressional district, reaffirming the need for multilevel governance and federal alignment to support the initiative’s implementation.

“Lowell’s recognition as the first Frontrunner City in the United States is a testament to the innovation, resilience, and collaboration that define our community,” said Congresswoman Lori Trahan. “This honor reflects the tireless work being done across the Mill City to build a more sustainable and inclusive economy. I’m proud to be born and

Please see /12

Lowell Mayor Daniel P. Rourke, members of the Lowell City Council, City Manager Thomas A. Golden, Jr., and senior municipal staff, focusing on planning, implementation, and financing mechanisms for the Frontrunner City Program.

As part of the mission, the UEF delegation also held a high-impact meeting with University of Massachusetts Lowell Chancellor Julie Chen, who accepted the invitation to position UMass Lowell as a core academic partner of the initiative. The Chancellor confirmed the university’s commitment to hosting “UNIVER-city Labs” – trans-disciplinary urban innovation hubs that will support research, monitoring, and applied urban solutions.

សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ បានចូលដល់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយ

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា អះអាងថា សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តប្រគល់ឱ្យគណៈកម្មការផ្សេងៗពិនិត្យហើយនៅថ្ងៃពុធនេះ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី២៣សីហាឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែនរួមទាំងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ការសម្រេចនេះ ធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី១៣ ខែសីហា នេះ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះមហាក្សត្រខ្មែរបានប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១១ ខែកក្កដា និងត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ខ្លឹមសារដើមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបាន

រដ្ឋគាំពារ ហើយការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។

ក្រោយពីការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ឃ្លាថ្មីដែលត្រូវបានដាក់បញ្ចូលក្នុងមាត្រា៣៣ចាស់ បានកំណត់ថា ការទទួលសញ្ជាតិខ្មែរ និងការបាត់



សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។

ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានព្រមានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា មានខ្មែរមួយក្រុមកំពុងគំរាមគំរាមជាមួយថៃ គ្រោងបង្កើតកម្លាំងវាយប្រហារកម្ពុជា ដូច្នេះបុគ្គលទាំងនោះកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ហើយពួកគេក៏ជាគោលដៅនៃច្បាប់ដកសញ្ជាតិនេះដែរ។

មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិទេ ប្រសិនបើពួកគេមិនបានធ្វើអ្វីមួយដែលប្រឆាំង ឬក្បត់

តទៅទំព័រទី២១

Draft Law on Citizenship Revocation Reaches National Assembly Standing Committee

Publish on August 14, 2025

Cambodia's National Assembly has confirmed that a draft law on revoking citizenship has been forwarded to specialised committees for review, after receiving initial approval from the Standing Committee.

mulgated a constitutional amendment to Article 33 on July 15. That amendment had been approved by the National Assembly on July 11 and completed Senate review on July 14.

The original Article 33 stated that Cambodian citizens could not be deprived of nationality, deported, or extradited to any other country unless under a mutual agreement, and that citizens living abroad were protected by the state. It also stipulated that the acquisition of Cambodian nationality must be determined by law.

Following the amendment, new wording was added to state that both the acquisition and loss of Cambodian nationality, including revocation, must be determined by law.

On July 14, Cambodian People's Party leader Hun Sen warned that a group of Cambodians was conspiring with Thailand to form an armed force to attack Cambodia. He said such individuals were committing treason and would be targeted under the new citizenship revocation law.

Hun Sen stressed that no citizen would lose nationality unless they acted against or betrayed national interests. He added that some Cambodians who feared losing citizenship should focus on avoiding treasonous acts rather than worrying about the law.

Opposition Candlelight Party senior official Hing Soksan recently

Please see /21

In a statement issued on Wednesday, the Assembly Secretariat announced that the Standing Committee had agreed to forward the draft amendment to the Law on Nationality to the Interior, National Defence, Public Functions and Border Affairs Committee, as well as the Legislation and Justice Committee. These committees will study the draft and report back to the Standing Committee.

The decision follows a meeting of the Standing Committee on August 13.

The draft amendment was prepared after King Norodom Sihamoni pro-

តមកពីទំព័រទី ០១ យោធាថៃបានប្រាប់អ្នកសង្កេតការណ៍

២៨ ខែកក្កដា ឆ្នាំ ២០២៥។

កាសែត Khaosod របស់ប្រទេស ថៃបានចុះផ្សាយព័ត៌មានលម្អិតនៃ របាយការណ៍យោធាកាលពីថ្ងៃពុធដោយ ចោទប្រកាន់ថា កងកម្លាំងកម្ពុជាមិន ត្រឹមតែវាយប្រហារទីតាំងយោធាថៃក្នុង ខេត្ត សុរិន ប៉ុណ្ណោះទេ ថៃម្យ៉ាងបាន កំណត់គោលដៅលើតំបន់ជនស៊ីវិលផង ដែរ។ របាយការណ៍បាននិយាយថា ជនស៊ីវិល៧នាក់បានស្លាប់ និង១០នាក់ ទៀតរងរបួស ។

ក្រសួងការពារជាតិកម្ពុជាច្រានចោល ការចោទប្រកាន់នេះ។ ក្នុងសេចក្តី ថ្លែងការណ៍កាលពីថ្ងៃទី២៨កក្កដាក្រសួង បាននិយាយថា ទាហានថៃជាអ្នកបើក ការបាញ់ប្រហារមុនគេដោយបាញ់ផ្លោង ចូលទឹកដីកម្ពុជាក្បែរប្រាសាទតាម៉ាន់ធំ និងតាប្រប់។ ក្រសួងបាននិយាយថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង ៣ និង ១០ នាទីព្រឹក ហើយបានបន្ត រហូតដល់ម៉ោង ៥ និង ០៧នាទី។

អ្នកនាំពាក្យបាននិយាយថា ទាហាន ថៃបានបើកការវាយលុកនៅទូទាំងតំបន់ ជាច្រើននៃតំបន់យោធាទីបួនរបស់កម្ពុជា រួមមានតាម៉ាន់ធំ ជប់គគីរ ថ្មដូន វាល ឥន្ទ្រី ៥ មករា តាថាវ ភ្នំខ្មោច និងអាន សេ។ សេចក្តីថ្លែងការណ៍បាននិយាយ ថា កម្លាំងថៃបានប្រយុទ្ធយ៉ាងខ្លាំង ជាពិសេសដើម្បីដណ្តើមយកវត្តកែវគិរី ស្វារៈនៅទីតាំង ៥ មករា ប៉ុន្តែត្រូវបាន កម្ពុជាវាយបកវិញ។

លោកស្រី ម៉ាលី សុជាតា មន្ត្រីខ្មែរ ម្នាក់ទៀតបាននិយាយថា ការវាយប្រហារ របស់ថៃបានបង្ខំពលរដ្ឋខ្មែរជាង១៣០,០០០ នាក់ចេញពីផ្ទះរបស់ពួកគេត្រឹមថ្ងៃទី ២៧ ខែកក្កដា។ គូលេខនោះរួមមាន ជិត

៤០,០០០ គ្រួសារដែលក្នុងនោះមានស្ត្រី មានផ្ទៃពោះ មនុស្សចាស់ ជនពិការ និង កុមារ។

សាលារៀនជាង ៦០០ នៅទូទាំង ខេត្តចំនួន ៥ ត្រូវបានបិទ ដែលប៉ះពាល់ ដល់សិស្ស១៥៥០,០០០នាក់ និងគ្រូបង្រៀន ៦០០០ នាក់។ ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវ បានខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះសម្បែង និង ទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ហើយកម្ពុជា បាននិយាយថា តំបន់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ។

របាយការណ៍ក្រសួងការពារជាតិ កម្ពុជាបានបន្ថែមថា កងកម្លាំងថៃបាន ប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ដើម្បីទម្លាក់គ្រាប់បែក Mk-82 និង Mk-84 មកលើទឹកដីកម្ពុជា។ សេចក្តីថ្លែងការណ៍បាននិយាយថា ទាហានថៃក៏បានដាក់ពង្រាយយន្តហោះ គ្មានមនុស្សបើកដើម្បីទំលាក់គ្រាប់បែក M261 និង M472 ក៏ដូចជាយន្តហោះ គ្មានមនុស្សបើកធ្វើអត្តឃាត និង ឈ្លបយកការណ៍ផងដែរ។

របាយការណ៍នេះបានចោទប្រកាន់ កងកម្លាំងថៃថាបានប្រើប្រាស់កាំភ្លើងធំ ជុនធ្ងន់ គ្រាប់បែកចម្លោម និងផ្សែងគីមី ខណៈកម្ពុជាខ្លួនឯងមិនបានពង្រាយ អាវុធជុនធ្ងន់ប្រឆាំងនឹងថៃនោះទេ។

ក្រសួងបាននិយាយថាកម្ពុជានៅតែ ប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី តាម រយៈមធ្យោបាយ ផ្លូវច្បាប់ និងការទូត ប៉ុន្តែបានសង្កត់ធ្ងន់ ថា ខ្លួននឹងបន្តការពារប្រជាជន និងទឹកដី របស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។

Thai Military Claims Air Attacks in Five-Day War as Cambodia Insists It Is the Victim

From Front Page

lished details of a military report on Wednesday, alleging that Cambodian forces not only struck Thai military positions in Surin province but also targeted civilian areas. The report said seven civilians were killed and ten were wounded.

Cambodia's Ministry of Defence rejected the accusation. In a statement on July 28, the ministry said Thai troops were the ones who opened fire first,

Maly Socheata, another Cambodian official, said Thai attacks had forced more than 130,000 Cambodians from their homes by July 27. That figure included almost 40,000 families, among them pregnant women, the elderly, people with disabilities, and children.

More than 600 schools across five provinces were closed, affecting 150,000 students and 6,000 teachers. Infrastructure was also badly damaged, homes

and property destroyed, and Cambodia said the UNESCO World Heritage site of Preah Vihear temple sustained severe damage.

The Cambodian defence ministry report added that Thai forces used F-16 and Gripen fighter aircraft to drop Mk-82 and Mk-84 bombs on Cambodian territory. The statement said Thai troops also deployed

drones to release M261 and M472 bombs, as well as suicide and reconnaissance drones.

The report accused Thai forces of using heavy artillery, cluster munitions, and even chemical smoke, while Cambodia itself did not deploy heavy weapons against Thailand.

The ministry said Cambodia remained committed to resolving the dispute peacefully through legal and diplomatic means, but stressed it would continue to defend its people and its territory in line with its constitution.



លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ

shelling Cambodian territory near the Ta Moan Thom and Ta Krabey temples. The ministry said the attack began around 03:10 in the morning and continued until 05:07.

A spokesperson said Thai troops launched assaults across several areas of Cambodia's fourth military region, including Ta Moan Thom, Chub Kokir, Thmor Don, Veal Indry, 5 January, Ta Thav, Phnom Khmoch, and An Ses. The statement said Thai forces fought particularly hard to seize Wat Keo Kiri Svar at the 5 January site but were repelled.

ក្រុមអ្នកសង្កេតការណ៍ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីច្នៃពិនិត្យ ទីតាំងក្រុមយោធាថៃដាក់រាយបន្ទាល្អស និងកងឡានព័ទ្ធរំលោភចូលភូមិពលរដ្ឋ

ប្រជាពលរដ្ឋជាច្រើននាក់រស់នៅ ភូមិព្រែកចំនួន ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ស្រែកយំអង្វរសុំឱ្យក្រុម អ្នក សង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ជួយរក យុត្តិធម៌បន្ទាប់ពីផ្ទះសម្បែង របស់ពួកគេ ត្រូវបានទាហានថៃរាយ បន្ទាល្អសហ៊ុម ព័ទ្ធ កាលពីរសៀល ថ្ងៃពុធនេះ។



ពលរដ្ឋរស់នៅ ភូមិព្រែកចំនួន ខេត្តបន្ទាយមានជ័យ ស្រែកយំអង្វរសុំឱ្យ អន្តរជាតិជួយរក យុត្តិធម៌ដោយសារតែផ្ទះសម្បែងរបស់ពួកគេត្រូវបានទាហាន ថៃរាយបន្ទាល្អសហ៊ុមព័ទ្ធ

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤ ពលរដ្ឋខ្មែរជាច្រើននាក់បាន អះអាងថា កងទ័ពថៃបានរាយបន្ទា ល្អសនិងប្រើសម្បកកងឡានហ៊ុមព័ទ្ធ ផ្ទះរបស់ពួកគាត់ដែលស្ថិតនៅភូមិ ព្រែកចំនួន ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ខេត្ត ព្រះវិហារ និង ច្រក ណងចាន់ ខេត្ត បន្ទាយមានជ័យ ដោយព័ទ្ធយក ផ្ទះពលរដ្ឋខ្មែរជាដើម។ ជុំវិញបញ្ហានេះ ទីភ្នាក់ងារ សារព័ត៌មាន Reuters បានចុះផ្សាយ នៅថ្ងៃទី ១៤ សីហា នេះថាក្នុងកិច្ចប្រជុំ



កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជា-ថៃ បានព្រមព្រៀង គ្នា លើបទឈប់បាញ់ រហូតបង្កើត បាន នូវលក្ខខណ្ឌចំនួន១៣ចំណុច កាលពី ថ្ងៃទី៧ ខែសីហា កន្លងទៅ ដែលក្នុង លក្ខខណ្ឌទាំងនោះ បាន ហាមប្រាម ភាគីទាំងពីរមិនឱ្យ រាយប្រហារលើ ជនស៊ីវិល និង គោលដៅយោធារួម ទាំងហាមមិន ឱ្យចល័តកងទ័ពផងដែរ។



យ៉ាងណាក៏ដោយរដ្ឋាភិបាល កម្ពុជាបានអះអាងថា ភាគីថៃនៅតែ បន្តរំលោភបំពានលើកម្ពុជា និងបទ ឈប់បាញ់នេះ ជាបន្តបន្ទាប់ដោយ ការ រាយបន្ទាល្អសចូលក្នុងទឹកដី កម្ពុជា ដូចជា នៅ ច្រក អានសេៈ

មេគង្គ-ឡាននាងលើកទី១០ នៅ ប្រទេសចិននៅ ថ្ងៃទី១៤ សីហា នេះ រដ្ឋមន្ត្រី ការបរទេស ចិន លោក វ៉ង យី បានជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនតាម កិច្ច សន្ទនា និងកិច្ចពិភាក្សាគ្នា។

ប្រភពដដែលអះអាងថា ចិនជឿ ជាក់លើភាគីទាំងពីរក្នុងការដោះស្រាយ ជម្លោះតាមរយៈកិច្ចសន្ទនា និងការ ចរចា ខណៈចិនក៏គាំទ្រអាស៊ានក្នុង ការដើរតួនាទីប្រកបដោយភាពវិជ្ជមាន លើជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បី ការ រួបរួមរបស់អាស៊ានផងដែរ។

លោក វ៉ង យី បញ្ជាក់ថា ចិន ក៏ គាំទ្រដល់ប្រទេសទាំងពីរក្នុងការ ពង្រឹងកិច្ចសន្ទនាដែរដោយសង្ឃឹមថា កម្ពុជា-ថៃអាចកសាងទំនុកចិត្តរវាង គ្នា និង គ្នា ក៏ដូចជាស្ដារមិត្តភាព ឡើងវិញ បន្ត ទៀត។

ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាននៅ ថ្ងៃទី១៤ សីហា នេះ ថា កម្ពុជាប្តេជ្ញា ធ្វើការប្រកបដោយ ស្មារតីស្ថាបនាដោយស្មោះត្រង់ដើម្បី ធានាការអនុវត្តបទឈប់បាញ់ប្រកប ដោយ ប្រសិទ្ធភាព និងដោះស្រាយ រាល់វិវាទដោយសន្តិវិធី ស្របតាម ច្បាប់អន្តរជាតិធម្មនុញ្ញ អង្គការ សហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន។

បន្ទាល្អសដែលកងទ័ពសៀមយកមករាយលើដីកម្ពុជា

តមកពីទំព័រទី ០១

រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមាន

ត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ កម្ពុជា នោះទេ ជាពិសេសតំបន់ដែល ប្រទេសទាំងពីរពុំទាន់បានឯកភាព បោះបង្គោលខណ្ឌសីមា។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ក្រុមអ្នក សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៥ ខែសីហា នេះថា ការចេញបណ្ណ កម្មសិទ្ធិជូនពលរដ្ឋថៃ នៅលើទឹកដី ថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែ ការចេញបណ្ណនេះ មិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាព អំពីការខណ្ឌសីមាលើដីជាក់ស្តែង ឬ ប៉ះពាល់ដល់តំបន់ដែលពលរដ្ឋកម្ពុជា កំពុងកាន់កាប់ និងអាស្រ័យផល ឡើយ។

លោក អ៊ុំ រាត្រី បន្ថែមថា ក្នុង ករណីចេញបណ្ណធ្វើឱ្យប៉ះពាល់ដល់ តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងជំទាស់ភ្លាម ព្រោះថាសកម្មភាព នេះ គឺរំលោភលើស្មារតី MOU ឆ្នាំ ២០០០ រវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការនៃការចរចា និងខណ្ឌសីមា របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំង ពីរ។

កាលពីថ្ងៃទី២៤ ខែសីហា កាសែត ក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយថា អាជ្ញាធរខេត្តស្រះ កែវ បានសន្យាចេញបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋថៃ ដែលមានសិទ្ធិនៅក្នុង

ភូមិ Nong Chan ស្រុក Khok Sung ដែលមានភូមិសាស្ត្រជាប់នឹងភូមិ ជោគជ័យ ឃុំអូរបឹងដាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ បានរំឭកជាថ្មីថា កម្ពុជា នៅតែមានការប្តេជ្ញាចិត្តអនុវត្តបទ ឈប់បាញ់ និងស្មារតីជាអ្នកជិតខាង ល្អ ដោយប្រកាន់យកមធ្យោបាយ



វីរៈកងជួរមុខកម្ពុជាកំពុងតែចុះត្រួតពិនិត្យព្រំដែន

សន្តិវិធី ដើម្បីដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការទូរភាគី និងក្របខ័ណ្ឌ អាស៊ាន។

អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់នៅក្នុង សន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃទី២៥ ខែសីហា នេះថា ប្រទេស ទាំងពីរគួរតែធ្វើការជាមួយគ្នា ដើម្បី លើកស្ទួយការកសាងជំនឿទុកចិត្ត ការកាត់បន្ថយភាពតានតឹង និងកិច្ច សហប្រតិបត្តិការ ជាជាងសាបព្រោះ នូវការចោទប្រកាន់ដែលមានហានិភ័យ ធ្វើឱ្យភាពតានតឹងកើនឡើង។

Banteay Meanchey provincial administration warns Thai not to issue land titles that affect Cambodian sovereignty

From Front Page

but must not affect Cambodia's sovereign territory, especially in areas where the two countries have not yet agreed to demarcate the border.

Banteay Meanchey Governor Um Reatrey told local journalists on August 25 that issuing property certificates to Thai citizens on Thai territory is the right of Thai authorities, but issuing these certificates must not affect Cambodia's sovereignty or affect areas where the Joint Border Committee (JBC) of the two countries has not yet agreed on

especially affecting the negotiation process and the boundary of the Joint Border Commission (JBC) of the two countries.

On August 24, local Thai newspaper The Nation Thailand reported that Sa Kaeo provincial authorities have promised to issue title to Thai citizens who have rights in Nong Chan village, Khok Sung district, which is geographically adjacent to Chok Chey village, O Bei Chon commune, O Chrov district, Banteay Meanchey province.

Regarding the border issue, the Ministry of Foreign Affairs and International Cooperation reiterated that Cambodia remains committed to implementing the ceasefire, and the spirit of being good neighbors by adopting peaceful means to resolve border issues through bilateral mechanisms and the ASEAN framework.

Chum Sonry, spokesman for the Ministry of Foreign Affairs and International Cooperation, confirmed in a press conference on the afternoon of August 25 that the two countries should work together to promote trust-building, de-escalation, and cooperation, rather than sowing accusations that risk escalating tensions.

The border conflict between Cambodia and Thailand has lasted for 2 months and 27 days, as of August 25. Cambodia has been conducting diplomatic efforts to urge the Thai side to strictly respect the ceasefire in an attempt to bring the two countries back to a state of non-conflict, But the Thai side still shows its intention of not wanting to reconcile with Cambodia.

ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយពេលអស់ ២ខែ ២៧ ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៥ ខែសីហា នេះ ក្នុងនោះ កម្ពុជាបានធ្វើកិច្ចការ ទូតដើម្បីជំរុញឱ្យភាគីថៃ គោរពបទ

ឈប់បាញ់យ៉ាងខ្លាំងក្លា ក្នុងបំណង ធ្វើឱ្យប្រទេសទាំងពីរវិលទៅរក ស្ថានភាពគ្មានជម្លោះវិញ ប៉ុន្តែភាគី ថៃ នៅតែបង្ហាញពីគោលបំណងមិន ចង់ផ្សះផ្សាជាមួយកម្ពុជាទេ។

តមកពីទំព័រទី ០៧

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត

វា-មិនថាពួកគេជាអាជ្ញាធរសាធារណៈ ស្ថាប័នចំណេះដឹង អ្នកដើរតួក្នុងវិស័យ ឯកជន ឬអង្គការសហគមន៍។

គណៈប្រតិភូ UEF រួមមានលោក បណ្ឌិត Eduardo López Moreno (សហ នាយក World Urban Pavilion in Regent Park Powered by Daniels), Kamran Espili (នាយកប្រតិបត្តិនៃ UEF) និង Saman Motamedi (ប្រធាន ការិយាល័យនាយក និងជាទីប្រឹក្សា ជាន់ខ្ពស់នៅ UEF) បានធ្វើការសន្ទនា ទ្វេភាគីជាមួយសភាតំណាងសហរដ្ឋអាមេរិក មណ្ឌលសមាជទី៣ របស់រដ្ឋ ម៉ាសា ឈូសេតដោយបញ្ជាក់ជាថ្មីអំពីតម្រូវការ សម្រាប់អភិបាលកិច្ចពហុភាគី និង ការតម្រឹមសហព័ន្ធ គាំទ្រដល់ការអនុវត្ត គំនិតផ្តួចផ្តើមនេះ។

សមាជិកសភា Lori Trahan បាន និយាយថា "ការទទួលស្គាល់ទីក្រុង ឡូវែល ថាជាទីក្រុង នាំមុខដំបូងគេ នៅក្នុងសហរដ្ឋអាមេរិក គឺជាសក្ខីភាព មួយចំពោះការច្នៃប្រឌិត ភាពឆន់ និង កិច្ចសហការដែលកំណត់សហគមន៍ របស់យើង"។ "កិត្តិយសនេះឆ្លុះបញ្ចាំង ពីការងារមិនចេះនឿយហត់ដែលកំពុង ធ្វើនៅទូទាំងទីក្រុង Mill City ក្នុងការ កសាងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្នកាន់តែ ច្រើន។ ខ្ញុំមានមោទនភាពដែលបាន កើត និងធំធាត់នៅក្នុងទីក្រុង ហើយ ឥឡូវនេះតំណាងឱ្យសហគមន៍ដែល ដឹកនាំដោយឧទាហរណ៍ ហើយខ្ញុំសូម ថ្លែងអំណរគុណចំពោះវេទិកាសេដ្ឋកិច្ច ទីក្រុងសម្រាប់ការបំភ្លឺជាសកលលើ វឌ្ឍនភាពរបស់ទីក្រុងឡូវែល។"

អភិបាលរដ្ឋ ម៉ាសាឈូសេត Kim Driscoll បានសម្តែងការគាំទ្រយ៉ាង ពេញទំហឹងចំពោះគំនិតផ្តួចផ្តើម Front runner ដោយបញ្ជាក់ថា រដ្ឋ សាឈូ

សេត ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងនេះ និងត្រូវបានរៀបចំដើម្បីជួយដាក់ពង្រាយ លក្ខខណ្ឌចាំបាច់សម្រាប់ភាពជោគជ័យ របស់ខ្លួន។ សុន្ទរកថារបស់លោកស្រី បានពង្រឹងតួនាទីរបស់សហគមន៍រួម Commonwealth ក្នុងនាមជាដៃគូដែល ផ្តល់លទ្ធភាពសម្រាប់ការច្នៃប្រឌិត និង ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយ និរន្តរភាព។

អភិបាលក្រុង Rourke បាននិយាយ ថា "ព្រឹត្តិការណ៍ដ៏សំខាន់នេះតំណាង ឱ្យចំណុចកំពូលនៃការកសាងទំនាក់ទំនង គោលដៅរួម និងជំនឿយ៉ាងជ្រាលជ្រៅ លើសក្តានុពលរបស់ទីក្រុងឡូវែល។ ការរចនា ទីក្រុងនាំមុខគេ មិនមែន គ្រាន់តែជាចំណងជើងប៉ុណ្ណោះទេ វា គឺជាសក្ខីកម្មចំពោះការងារដែលកំពុង កើតឡើងនៅទូទាំងសង្កាត់របស់យើង ស្ថាប័នរបស់យើង និងនៅសាលាក្រុង។ វាបង្ហាញដល់ពិភពលោកនូវអ្វីដែល យើងដឹងរួចមកហើយថា ឡូវែលគឺជា កន្លែងឈានមុខគេ និងជាកន្លែងដែល សហគមន៍ឈានមុខគេនៅក្នុងសហគមន៍ ក្នុងការបង្កើតអនាគតដ៏រឹងមាំ និង សមធម៌ជាងនេះ។"

អ្នកគ្រប់គ្រងទីក្រុង Golden បាន បន្ថែមថា "ទីក្រុងឡូវែលគឺជាទីក្រុងនៃ ឱកាសដែលមហិច្ឆិតាត្រូវនឹងសកម្មភាព ហើយកន្លែងដែលអ្នកស្រុក អាជីវកម្ម និងស្ថាប័ននីមួយៗមានតួនាទីក្នុង ការរៀបចំអនាគតរបស់យើង។ ការកំណត់ នេះជាទីក្រុងនាំមុខគេរបស់សហរដ្ឋអាមេរិក ដំបូងគេ ពង្រីកការសន្យានោះ ដោយ នាំមកនូវភាពជាដៃគូជាសកលដែល ប្រែក្លាយទៅជាការកើនឡើងនៃពិភពលោក។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីក ការខិតខំប្រឹងប្រែងរបស់យើងជាមួយ សហគមន៍យើង គ្រប់វិស័យអាជីវកម្ម

តទៅទំព័រទី២៤

Lowell, Massachusetts, Recognized as the First U.S. "Frontrunner City" in Urban Transformation

From Page 07

raised in, and now represent, a community that leads by example, and I'm grateful to the Urban Economy Forum for shining a global spotlight on Lowell's progress."

Lieutenant Governor of Massachusetts Kim Driscoll expressed full support for the Frontrunner initiative, affirming that Massachusetts welcomes this effort and is prepared to help deploy the necessary conditions for its success. Her remarks reinforced the Commonwealth's role as an enabling partner for sustainable urban innovation and development.

Mayor Rourke stated: "This milestone represents the culmination of relationship-building, shared goals, and a deep belief in Lowell's potential. The Frontrunner City designation is not just

an acknowledgment as the first U.S. Frontrunner City amplifies that promise, bringing global partnerships that translate into real growth. We're ready to roll up our sleeves with our community, universities, and industry to ensure sustainable transformation benefits every corner of our city."

Community engagement was a core component of the mission. Local NGOs, grassroots organizations, and civil society actors participated in dedicated roundtables to ensure that equity, access, local interests, and lived experiences are central to the frontrunner model. This participatory approach underscores a key tenet of the initiative: sustainable transformation must be co-created with those most affected by it.

Additional stakeholder meetings



title – it's a testament to the work already happening across our neighborhoods, our institutions, and at City Hall. It signals to the world what we already know: Lowell is a place where inclusive ideas take root, where innovation is embraced, and where communities lead the way in shaping a stronger, more equitable future."

City Manager Golden added: "Lowell is a city of opportunity – where ambition meets action, and where every resident, business, and institution has a role in shaping our future. This des-

ignation as the first U.S. Frontrunner City amplifies that promise, bringing global partnerships that translate into real growth. We're ready to roll up our sleeves with our community, universities, and industry to ensure sustainable transformation benefits every corner of our city."

Looking Ahead: A Global Platform for Innovation and Partnership

The official public launch of Lowell's Frontrunner City initiative will be announced soon. Meanwhile, UEF and the City of Lowell jointly encourage global partners to engage, invest, and co-create this bold endeavor.

Please see /29

ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យ អន្តរជាតិជួយរកយុត្តិធម៌ បន្ទាប់ពីទាហានថៃ វាយបន្ទាលូសហ៊ុមព័ទ្ធផ្ទះ

ពលរដ្ឋរស់នៅភូមិព្រែកចំនួន ខេត្ត បន្ទាយមានជ័យ ស្រែកយំអង្វរសុំឱ្យ អន្តរជាតិជួយរកយុត្តិធម៌ ដោយសារតែ ផ្ទះសម្បែងរបស់ពួកគេត្រូវបានទាហាន ថៃ វាយបន្ទាលូសហ៊ុមព័ទ្ធទៅ។

ប្រជាពលរដ្ឋជាច្រើននាក់រស់នៅ ភូមិព្រែកចំនួន ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ស្រែកយំអង្វរសុំឱ្យ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ជួយរកយុត្តិធម៌ បន្ទាប់ពីផ្ទះសម្បែង របស់ពួកគេត្រូវបានទាហានថៃ វាយ បន្ទាលូសហ៊ុមព័ទ្ធកាលពីរសៀលថ្ងៃ ពុធ នេះ។

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ ពលរដ្ឋខ្មែរជាច្រើននាក់ បាន អះអាងថា កងទ័ពថៃ បានវាយបន្ទា លូស និងប្រើសម្បកកងឡានហ៊ុមព័ទ្ធ ផ្ទះរបស់ពួកគាត់ដែលស្ថិតនៅភូមិព្រែក ចំនួន ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា លើបទឈប់បាញ់រហូតបង្កើតបាននូវ លក្ខខណ្ឌចំនួន ១៣ចំណុចកាលពី ថ្ងៃទី៧ ខែសីហា កន្លងទៅ ដែលក្នុង លក្ខខណ្ឌទាំងនោះ បានហាមប្រាម ភាគីទាំងពីរមិនឱ្យវាយប្រហារលើ ជនស៊ីវិល និងគោលដៅយោធា រួម ទាំងហាមមិនឱ្យចល័តកងទ័ពផងដែរ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល កម្ពុជា បានអះអាងថា ភាគីថៃ នៅតែ បន្តរំលោភបំពានលើកម្ពុជា និងបទ ឈប់បាញ់នេះជាបន្តបន្ទាប់ ដោយការ វាយបន្ទាលូសចូលក្នុងទឹកដីកម្ពុជា

ដូចជានៅច្រកអានសេ ខេត្តព្រះវិហារ និងច្រកណាងចាន់ ខេត្តបន្ទាយមានជ័យ ដោយព័ទ្ធជុំវិញផ្ទះពលរដ្ឋខ្មែរ ជាដើម។

ជុំវិញបញ្ហានេះទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៤ សីហា នេះថា ក្នុងកិច្ចប្រជុំមេគង្គ-ឡាន ឆាង លើកទី១០ នៅប្រទេសចិន នៅ ថ្ងៃទី១៤ សីហា នេះ រដ្ឋមន្ត្រីការបរទេស ចិន លោក វ៉ាង យី បានជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនតាម កិច្ចសន្ទនា និងកិច្ចពិភាក្សាគ្នា។

ប្រភពដដែល អះអាងថា ចិន ជឿជាក់លើភាគីទាំងពីរក្នុងការ ដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការចរចា ខណៈចិន ក៏គាំទ្រអាស៊ាន ក្នុងការដើរតួនាទីប្រកបដោយភាព វិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីការពារប្រជាជនអាស៊ានផងដែរ។

លោក វ៉ាង យី បញ្ជាក់ថា ចិនក៏ គាំទ្រដល់ប្រទេសទាំងពីរក្នុងការពង្រឹង កិច្ចសន្ទនាដែរ ដោយសង្ឃឹមថា កម្ពុជា- ថៃ អាចកសាងទំនុកចិត្តរវាងគ្នានិងគ្នា ក៏ដូចជាស្ដារមិត្តភាពឡើងវិញបន្ត ទៀត។

ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជាអ្នកស្រីម៉ាលី សុជាតា បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅ ថ្ងៃទី១៤ សីហា នេះថា កម្ពុជាប្តេជ្ញា ធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ ដើម្បីធានាការអនុវត្ត បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញ អាស៊ាន។

Residents of Banteay Meanchey province cry out for international help to find justice after Thai soldiers set up barbed wire around their homes

A view of a 7-nation observer team led by a Malaysian military attaché inspecting the location of the Thai military setting up barbed wire and a truck tires surrounded and invaded a Cambodian village in Prey Chan village, O Bei Choan commune, O Chrov district, Banteay Meanchey province on August 14, 2025.

Many residents of Prek Chan village, O Chrov district, Banteay Meanchey province, are crying out for the Interim Observer Team (IOT) led by the Malaysian military attaché to help them seek justice after their homes were surrounded by Thai soldiers with barbed

Ses border crossing in Preah Vihear province and Nong Chan pass, Banteay Meanchey Province, by surrounding the homes of Cambodian citizens, etc.

Regarding this issue, Reuters news agency reported on August 14 that at the 10th Lancang-Mekong Summit in China on August 14, Chinese Foreign Minister Wang Yi urged Cambodia and Thailand to resolve border disputes through dialogue and consultation.

The same source claims that China believes in both parties resolving the dispute through dialogue and negotiation, while China also supports ASEAN in playing a positive role on



wire this Wednesday afternoon. the Cambodia-Thailand border dispute for the sake of ASEAN unity.

On August 13, 2025, several Cambodian citizens claimed that Thai troops had laid barbed wire, and used tires to surround their homes in Prek Chan village, O Bei Choan commune, O Chrov district, Banteay Meanchey province

Wang Yi stated that China also supports the two countries in strengthening dialogue, hoping that Cambodia and Thailand can build mutual trust and restore friendship. Regarding this issue, Cambodian Ministry of National Defense spokesperson Maly Socheata stated in a press conference on August 14 that Cambodia is committed to working constructively and honestly to ensure the effective implementation of the ceasefire.

And resolve all disputes peacefully in accordance with international law, the United Nations Charter, and the ASEAN Charter. However, the Cambodian government claims that the Thai side continues to violate Cambodia and the ceasefire by repeatedly placing barbed wire into Cambodian territory, such as at the An

តមកពីទំព័រទី ០៤

ជនជាតិខ្មែរអាមេរិកាំង ជាតារា...

ខ្លាចជាន់មិន។

ជាសំណាងល្អ គ្រួសាររបស់ខ្ញុំបានរួចរស់ជីវិត ដោយសារគ្រាប់មីនដែលបានឆក់យកជីវិតមនុស្សជាច្រើនរួចមកហើយ ក៏បានដើរតាមផ្លូវតូចចង្អៀតមួយឆ្ពោះទៅមុខ ដើរតាមសាកសពដែលនៅរាយប៉ាយតាមផ្លូវ។ ប៉ុន្តែតម្លៃនៃការរស់រានមានជីវិតគឺធំធេងណាស់។ មនុស្សចាស់ដែលមិនអាចបន្តដំណើរបានត្រូវបានទុកចោល មិនមែនចេញពីភាពយោធន៍នោះទេ ប៉ុន្តែដោយសារមិនអាចរស់នៅត្រជាក់តែម្នាក់ឡើយ។ គ្រួសាររបស់ខ្ញុំនៅទីបំផុតបានចេញផុតពីវាលមីន ហើយចូលទៅក្នុងជំរុំជនភៀសខ្លួនទីពីរ ប៉ុន្តែបួសនៅគ្រានោះ និងត្រូវបានគេចាត់ទុកថាមិនអាចចោលបានក្នុងគ្រាជំងឺស្បែកក្នុងប្រវត្តិសាស្ត្ររបស់យើង។

នេះមិនមែនជាការនិយាយស្តីបន្ទោសទេ គឺជារឿងប្រាប់កុំឲ្យភ្លេចប្រវត្តិសាស្ត្រ។

ថ្ងៃនេះ ជាង ៤៥ ឆ្នាំកន្លងផុតទៅ ប្រទេសកម្ពុជាបានជួបទុក្ខសោកម្តងទៀតនៅព្រំដែនរបស់យើង។ ភាពតានតឹងបានកើនឡើងជាថ្មីម្តងទៀត ប្រជាជនកម្ពុជាកំពុងមានសម្ពាធភ័យខ្លាច និងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំងនៅកន្លែងដែលគួរមានសន្តិភាព។

ប៉ុន្តែកម្ពុជាសព្វថ្ងៃមិនដូចឆ្នាំ១៩៧៩ទេ។

យើងមិនមែនជាជាតិដែលបែកបាក់ទៀតទេ។ យើងជាមនុស្សដែលបានកសាងឡើងវិញពីទុក្ខវេទនាដ៏សម្បើម។ យើងជាប្រជាជាតិមួយដែលស្គាល់តម្លៃនៃសង្គ្រាម និងឱ្យតម្លៃសន្តិភាពលើសពីអ្វីៗទាំងអស់។ យើងមិនស្វែងរកជម្លោះ ហើយយើងមិនចង់បានការប្រឈមមុខដាក់គ្នា។ ប៉ុន្តែយើងជឿជាក់លើការការពារសេចក្តីថ្លៃថ្នូរ និងការពិតនៃប្រវត្តិសាស្ត្ររបស់យើង។

ពេលនេះមិនមែននិយាយស្តីបន្ទោសទេ គឺសុំការយោគយល់។

វាគឺអំពីការស្នើសុំឱ្យពិភពលោកមើលឃើញថាប្រទេសកម្ពុជាមិនមែនជាប្រទេសតូចមួយដែលជាប់នៅក្នុងល្បែងរបស់អ្នកដទៃនោះទេ ប៉ុន្តែជាប្រទេសអធិបតេយ្យភាពមានការចងចាំពីភាពអយុត្តិធម៌ ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងសំឡេងដែលសមនឹងស្តាប់។

ដូច្នេះយើងសួរថា ហេតុអ្វីបានជាកម្ពុជាចង់បានការឈ្លានពាន? តើយើងអាចទទួលបានអ្វីខ្លះពីវា? គ្មានអ្វីទេ។

យើងបានមើលឃើញការបាត់បង់ច្រើនពេកហើយ អ្វីដែលយើងចង់បានបំផុតគឺការរក្សាសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ នោះហើយជាមូលហេតុដែលតន្ត្រីចម្រើននៅទីនេះ។ នោះហើយជាមូលហេតុដែលការច្នៃប្រឌិតមានជីវិតឡើងវិញ។ ព្រោះសន្តិភាពអាចឱ្យព្រលឹងនៃប្រទេសមួយដកដង្ហើមបាន។

ខ្ញុំសុំឲ្យសហគមន៍អន្តរជាតិអ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ និងអ្នកជិតខាងស្តាប់។ ស្តាប់មិនគ្រាន់តែទៅលើចំណងជើងធំៗបំផុតនោះទេ ប៉ុន្តែការពិតស្ងាត់ជាង។ ឮសំឡេងមនុស្សដែលធ្លាប់រងទុក្ខនៅស្ងៀមពីមុន ហើយឡើយនេះត្រូវនិយាយដោយសេចក្តីថ្លៃថ្នូរ។

ភាពអយុត្តិធម៌ មិនថាល្បិចកលឬយុទ្ធសាស្ត្រយ៉ាងណា មិនអាចមិនអើពើបានទេ។ យើងទាំងអស់គ្នាត្រូវតែរក្សាខ្លួនយើងទៅនឹងស្តង់ដារខ្ពស់បំផុតរបស់មនុស្សជាតិ។ គ្រប់ជាតិសាសន៍មិនថាតូចឬធំ សមនឹងទទួលបានសុវត្ថិភាព ការគោរព និងអធិបតេយ្យភាព។

កម្ពុជាមិនសុំការអាណិតទេ។ យើងសុំឲ្យគេមើលឃើញ។ យើងសុំឱ្យមានការយល់។

ចូរយើងធ្វើការជាមួយគ្នាឆ្ពោះទៅរកការសន្តិភាពគោរពគ្នាទៅវិញទៅមក និងសន្តិភាព។

A Cambodian-American singer and songwriter living in Cambodia writes about the pain and suffering of living under the brutality of the Thai military

From Page 04

Miraculously, my family survived because the landmines that had already claimed so many lives had also carved a narrow path forward by following dead bodies littered along the way. But the cost of survival was immense. The elderly who could not continue were left behind, not out of cruelty, but because carrying them was impossible. My family eventually made it out of the landmine field and into a second refugee camp, but the trauma of that time, and of being treated as disposable in a moment of great human need, remains etched in our history.

This is not a story told for blame, it is a story told so that history is not forgotten.

Today, more than 45 years later, Cambodia once again finds itself in a moment of distress at our border. Tensions have escalated, and once again, Cambodian people are feeling pressure, fear, and deep emotional pain in a place where there should be peace.

But Cambodia today is not what it was in 1979.

We are no longer a shattered nation. We are a people who have rebuilt from immense suffering. We are a nation that knows the cost of war and values peace above all. We do not seek conflict, and we do not desire confrontation. But we do believe in protecting our dignity and the truth of our history.

This moment is not about assigning blame, it is about asking for understanding.

It is about asking the world to see Cambodia not as a small, passive country caught in someone else's game, but as a sovereign people with memories of injustice, a commitment to peace, and a voice that deserves to be heard.

So we ask, why would Cambodia ever seek aggression? What could we possibly gain? Nothing.

We have seen too much loss, and what we want most is to preserve peace for our future generations. That is why music thrives here. That is why creativity is alive again. Because peace allows the soul of a country to breathe.

I ask the international community, journalists, observers, and neighbors to listen. Listen not just to the loudest headlines, but to the quieter truths. Hear the voices of people who have suffered in silence before, and who now choose to speak with dignity.

Injustice, no matter how subtle or strategic, cannot be ignored. We must all hold ourselves to the highest standard of humanity. Every nation, large or small, deserves safety, respect, and sovereignty.

Cambodia is not asking for pity. We are asking to be seen. We are asking to be understood.

Let us work together toward dialogue, mutual respect, and peace.

2025 Preliminary Mail-In Ballots Now Available

Lowell, Mass. — Mail-in ballots are now available for the September 9 Preliminary for District City Council in Wards 3, 7, and 8, and registered voters in these Districts may request mail-in ballots at www.mailmyballot.ma or by calling the Lowell Elections De-

partment at (978) 674-4046. Voters with requests pending can expect ballots to arrive in mailboxes the week of August 25, and may track their ballot's progress at www.trackmyballotma.com



Voters are reminded that in-person Early Voting will be available at the Lowell Senior Center (276 Broadway St) on Saturday, August 30, and Tuesday, September 2, through Friday, September 5. Otherwise, voters in Wards 3, 7, and 8 may vote in-person at their normal polling locations from

7:00AM to 8:00PM on Tuesday, September 9. Sample ballots and more information regarding the Preliminary may be found at www.lowellma.gov/elections

The citywide November Election will also feature Vote By Mail, in-person Early Voting, and Election Day Voting with mail-in ballots becoming available shortly after the September 9 Preliminary, in-person Early Voting at the Lowell Senior Center from Saturday, October 25, through Friday, October 31, and all polls open from 7:00AM to 8:00PM on Tuesday, November 4.

Voters are always encouraged to check their registration status and find their Ward and polling location at www.voteinma.com

Former Khmer Rouge tribunal researcher says Thailand using landmine issue against Cambodia

August 29, 2025

by The Cambodia Daily

A Cambodian legal and international criminal law expert has said that Thailand's military is using the issue of landmines and unexploded ordnance as part of its broader strategy in the border conflict with Cambodia.

Chhang Youk, a former researcher for the Khmer Rouge tribunal, told reporters today that the Thai government

ing attention toward the mine problem and instead focus on building unconditional trust as the basis for achieving lasting peace along the border.

The comments followed reports in the Thai newspaper Khaosod on August 27, quoting Boonsin Padklang, commander of Thailand's Second Army Region. He accused Cambodia of violating the ceasefire agreement and the Ottawa Treaty after a Thai soldier stepped



has heightened its focus on landmines along the frontier with Cambodia. He said this is not unusual, as mines left behind from decades of conflict have already killed or maimed thousands of civilians in both countries. According to the 2004 Socio-Economic Survey, around 700,000 Cambodians live with disabilities, many of them caused by landmines.

Chhang Youk stressed that landmines are not the main obstacle to peace, but rather a secondary issue being used by Thailand as a political tool. He urged both governments to address the root causes of the conflict through honesty, transparency, and genuine commitment.

He called on Thailand to stop shift-

on a mine near Ta Krabey temple, losing one leg.

General Boonsin Padklang said Thailand had already prepared a military response plan, claiming that the hills surrounding the temple are heavily mined and occupied by Cambodian troops.

Later that evening, Cambodia's authorities issued a statement firmly rejecting responsibility for the incident. The government denied Thailand's accusations that new plastic mines had been planted by Cambodian forces in violation of both the ceasefire and the Ottawa Convention.

អ្នកសង្កេតការណ៍ថា គ្មានប្រទេសណាចិត្តល្អផ្តល់ អាវុធឱ្យកម្ពុជាដោយគ្មានការទិញដូរនោះទេ

Observers say no country would be kind enough to provide weapons to Cambodia without a trade-off

អ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាមិនអាចខ្ចីលុយប្រទេសផ្សេង សម្រាប់ទិញអាវុធដើម្បីច្បាំងការពារ ទឹកដីរបស់ខ្លួនបានឡើយ ហើយក៏គ្មាន ប្រទេសណាចិត្តល្អផ្តល់អាវុធឱ្យកម្ពុជា ដោយគ្មានការទិញដូរនោះដែរ ព្រោះ មិត្ត និងសត្រូវរបស់កម្ពុជា អាចប្រែ មុខមាត់គ្រប់ពេល។

អ្នកសង្កេតការណ៍រូបនេះបញ្ជាក់ ថា សង្គ្រាមឈ្លានពានរបស់ថៃ លើ កម្ពុជា ក្នុងពេលនេះ បានប្រាប់ពលរដ្ឋ ខ្មែរគ្រប់រូប ទាំងពលរដ្ឋ និងរដ្ឋាភិបាល ឱ្យដឹងថា ជាតិខ្មែរត្រូវតែរួមគ្នាគិតគូរ ពីអនាគតជាតិសម្រាប់រយៈពេលវែង ព្រោះថាទាល់តែខ្មែររឹងមាំទាំងអស់គ្នា ទើបសត្រូវមិនហ៊ានមើលងាយ។

របាយការណ៍របស់ក្រសួងការពារ

អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើទំព័រ ហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍ ថា ការពង្រឹងសមត្ថភាពការពារខ្លួន គឺជាភាពចាំបាច់ដែលមិនអាចខ្វះបាន ក្នុងនោះ ការអភិវឌ្ឍកម្លាំងប្រដាប់អាវុធ ការពារជាតិ គឺពិតជាត្រូវការលុយច្រើន បំផុត ហើយលុយទាំងនេះក៏ត្រូវកើត ចេញពីសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជា ដែរ។



បណ្ឌិត មាស នី លើកឡើងថា ទោះមានលុយច្រើនហើយក៏ដោយ ក៏ មិនប្រាកដថាប្រទេសដទៃនឹងលក់ អាវុធ ឬគ្រាប់រំសេវឱ្យខ្លួនពេលត្រូវការ នោះទេ ដូច្នេះដើម្បីធានានិរន្តរភាពក្នុង ការការពារជាតិ កម្ពុជាត្រូវពង្រឹង សមត្ថភាពក្នុងការផលិតគ្រាប់រំសេវសំ ខាន់ៗដោយខ្លួនឯងនាពេលអនាគត។

ជាតិកម្ពុជា បង្ហាញកាលពីពេលថ្មីៗ នេះថា សង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពថៃ បានប្រើយន្តហោះ ចម្បាំង F-16 និងយន្តហោះ Gripen ដើម្បីទម្លាក់គ្រាប់បែក Mk-82 និង គ្រាប់បែក MK-84 លើទឹកដីកម្ពុជា។ បន្ថែមពីនេះ ទាហានថៃ ក៏បានប្រើជ្រូន ទម្លាក់គ្រាប់បែកត្បាល់ M-261 និងជ្រូន ទម្លាក់គ្រាប់បែក M-472 រួមទាំងជ្រូន អត្តឃាត និងជ្រូនឈ្លបយកការណ៍ ផងដែរ។

លោកបន្តថា រដ្ឋាភិបាលត្រូវតែ ថែទាំកងទ័ពឱ្យបានត្រឹមត្រូវ ទាំង សុខុមាលភាព សមត្ថភាព និងជីវភាព រស់នៅ ដូចជា យុទ្ធជន និងគ្រួសារ របស់ពួកគេ ជាដើម ក្នុងនោះ ការ ប្រព្រឹត្តអំពើពុករលួយ និងការប្រព្រឹត្ត ណាមួយដែលឈានដល់ការធ្វើស្រែ លើខ្នងយុទ្ធជនត្រូវតែមានការត្រួតពិនិត្យ យ៉ាងតឹងរ៉ឹងបំផុត។

របាយការណ៍ដដែល បញ្ជាក់ថា យោធាថៃ ក៏បានប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម និងប្រើ យន្តហោះបញ្ចេញផ្សែងពុលមកលើ

Observers say Cambodia cannot borrow money from other countries to buy weapons to defend its territory. And no country would be kind enough to provide weapons to Cambodia without a trade-off, because Cambodia's friends and enemies can change at any time.

Social development researcher Dr. Meas Ny wrote on his Facebook page over the weekend that strengthening self-defense capabilities is an indispensable necessity including the development of the national defense forces really requires the most money, and this

properly care for the army, both in terms of health, capabilities, and livelihoods, such as soldiers and their families, including corruption. and any conduct that amounts to farming on the backs of combatants must be subject to the strictest scrutiny.

The observer stated that Thailand's current war of aggression against Cambodia has told all Cambodians, both the people and the government, that the Khmer nation must come together to think about the long-term future of the nation, because only when Khmer people are strong together the enemy dare not look down on them.

A recent report from the Cambodian Ministry of National Defense revealed that during the five-day Cambodian-Thai War, the Thai army used F-16 fighter jets and Gripen aircraft to drop Mk-82 and MK-84 bombs on Cambodian territory. In addition, Thai soldiers have also used M-261 mortar bomb drones and M-472 bomb drones, as well as suicide and reconnaissance drones.

The same report states that the Thai military also used mortars, artillery, cluster bombs, and aircraft to drop toxic smoke on Cambodian territory, while Cambodia did not use heavy weapons to retaliate against Thailand.

Regarding this issue, Reuters reported on August 25 that Sweden has signed a contract to sell four JAS 39 Saab Gripen fighter jets to Thailand at a total cost of more than US\$500 million (US\$556 million) in the first phase of a planned order of 12 aircraft in early August.

money must come from Cambodia's strong economy.

Dr. Meas Ny said that even if there is a lot of money, it is not certain that other countries will sell weapons or ammunition to us when we need them. Therefore, to ensure sustainability in national defense, Cambodia needs to strengthen its ability to produce key ammunition on its own in the future.

He said the government must

ទឹកដីកម្ពុជា ថៃមទៀត ខណៈកម្ពុជា មិនបានប្រើអាវុធធើរភ័យបកទៅ លើប្រទេសថៃ វិញទេ។

ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារ សារព័ត៌មាន Reuters បានចុះផ្សាយ កាលពីថ្ងៃទី២៥ ខែសីហា នេះថា ប្រទេសស៊ុយអែត បានចុះហត្ថលេខា

លក់យន្តហោះចម្បាំងម៉ាក JAS 39 Saab Gripen ចំនួន ៤គ្រឿងឱ្យប្រទេស ថៃ ក្នុងតម្លៃសរុបជាង ៥០០លានដុល្លារ អាមេរិក (៥៥៦លានដុល្លារ) ក្នុងវគ្គទី ១ នៃផែនការបញ្ជាទិញចំនួន ១២គ្រឿង កាលពីដើមខែសីហា នេះ។

កម្ពុជាចុះកិច្ចព្រមព្រៀងទិញភ្លើងអគ្គិសនីពីលាវ ២៤០០មេហ្គាវ៉ាត់ និងពីយៀកណាម ៤០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៥

មន្ត្រីរាជរដ្ឋាភិបាលប្រទេសកម្ពុជា ពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវរតនៈ ដល់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សុទ្ធតែប្រកាសអះអាងប្រាប់ ពលរដ្ឋខ្មែរថា ប្រទេសកម្ពុជាមិនត្រូវ ការនាំថាមពលភ្លើងអគ្គិសនីពីប្រទេស ថៃឡង់ដ៍ ចូលមកបំពេញសេចក្តីត្រូវការ ក្នុងប្រទេសកម្ពុជា ទេ ពីព្រោះខ្មែរមាន អគ្គិសនីប្រើគ្រប់គ្រាន់គ្រប់ទិសទី។

សេចក្តីសម្រេចកាត់ផ្តាច់ការនាំចូល ភ្លើងអគ្គិសនី ធ្វើឡើងបន្ទាប់ពីភាគីថៃ គំរាមផ្តាច់ភ្លើង និងផ្តាច់អ៊ីនធឺណិត មិន ផ្គត់ផ្គង់ឲ្យខ្មែរប្រើកាលពីថ្ងៃទី១២ ខែ មិថុនា កន្លងទៅ ក្រោយពីបិទច្រក ព្រំដែន។

ថាមពលភ្លើងអគ្គិសនីបិទផ្តាច់មិន នាំចូលពីប្រទេសថៃឡង់ដ៍ ប៉ុន្តែនាំចូល

ពីប្រទេសលាវនិងពីប្រទេសយៀកណាម។ រាជរដ្ឋាភិបាលប្រទេសកម្ពុជា បានចុះ តាមប្រភព ASEAN Centre for កិច្ចព្រមព្រៀងទិញភ្លើងអគ្គិសនីពី



Energy, Reuters, energy news, ប្រទេសលាវ កម្លាំង ២៤០០មេហ្គាវ៉ាត់
Yuanta Securities (Cambodia) Plc, សម្រាប់រយៈពេល ៣០ឆ្នាំ ដោយបន្ថែម
International Trade Administration ៦០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៥។ នៅឆ្នាំ

២០២៦ ទិញថែម ៣០០មេហ្គាវ៉ាត់។ ថាមពលអគ្គិសនីនាំចូលពីប្រទេសលាវ មានប្រភពពីទឹក និងបន្ទះស្រូបថាមពល ព្រះអាទិត្យ (solar panel)។ ក្រៅពី ប្រទេសលាវ ប្រទេសកម្ពុជានាំចូល ថាមពលភ្លើងអគ្គិសនីពីប្រទេស យៀកណាម កម្លាំង ៤០០មេហ្គាវ៉ាត់។

កាលមិនទាន់មានជម្លោះព្រំដែន ប្រទេសថៃឡង់ដ៍ នាំចេញថាមពល អគ្គិសនីប្រមាណ ១០០មេហ្គាវ៉ាត់នៃ កម្លាំងភ្លើងត្រូវការសរុប ១០៣០មេហ្គា វ៉ាត់។ រីឯតម្លៃគិតជាគីឡូវ៉ាត់ម៉ោង និង ជាលុយរៀល ប្រទេសសម្ព័ន្ធមិត្ត ឥណ្ឌូចិន លាវ និងយៀកណាម លក់ ថាមពលអគ្គិសនីឲ្យប្រទេសកម្ពុជា ១ គីឡូវ៉ាត់ម៉ោងប្រមាណ ៣០០រៀល។ ថៃ លក់ភ្លើងអគ្គិសនីឲ្យខ្មែរតម្លៃ ២៨០ រៀលក្នុង ១គីឡូវ៉ាត់ម៉ោង។

ថៃ កំពុងពិបាកចិត្ត ព្រោះខ្វះកម្លាំងពលកម្ម ខណៈ សេដ្ឋកិច្ចដាំក្បាលចុះ ក្រោយពលករខ្មែរ ចាកចេញ

ក្រោយការលើកទ័ពចូលឈ្លានពាន កម្ពុជា ធ្វើឲ្យសភាពការណ៍នៅក្នុង ប្រទេសថៃ កាន់តែរីករ ហើយឥឡូវនេះ រដ្ឋាភិបាលទីក្រុងបាងកក កាន់តែ ក្រពុលមុខនិងពិបាកចិត្តខ្លាំង ព្រោះតែ ខ្វះកម្លាំងពលកម្មបន្ទាប់ពីការចាកចេញ របស់ពលករខ្មែរ រាប់សែននាក់។

មួយផ្នែកនៃសេដ្ឋកិច្ចថៃ គឺពឹងផ្អែក ខ្លាំងលើកម្លាំងពលកម្មរបស់ពលករ បរទេស ខណៈបច្ចុប្បន្ន ថៃបានចុះ អនុស្សរណៈយោគយល់ (MoU) ជាមួយ ប្រទេសតៃវ៉ាន់ប៉ុណ្ណោះ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

ដូច្នេះហើយ ក្រោយការចាកចេញ របស់ពលករខ្មែរ ធ្វើឲ្យបណ្តាម្ចាស់ កសិដ្ឋាននិងសហគ្រាសនៅក្នុងប្រទេស ថៃមិនសប្បាយចិត្តនិងគាំទៅរដ្ឋាភិបាល

ខ្លួន ដោយវាធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេ ដាំក្បាលចុះ។ ឆ្នាំ២០២៥ថា ក្រសួងបានស្នើឲ្យមានការ អនុញ្ញាតបន្ថែមពលករកម្ពុជាពីប្រទេសថៃទៀត



ជាការដោះស្រាយស្ថានភាពការណ៍ យ៉ាងបន្ទាន់នេះ រដ្ឋមន្ត្រីការងារថៃ Pongkawin Jungrungruangkit បាន និយាយកាលពីថ្ងៃពុធទី១៣ខែសីហា ដូចជា ស្រីលង្កា នេប៉ាល់ ហ្វីលីពីន និងឥណ្ឌូណេស៊ី ដើម្បីដោះស្រាយ បញ្ហាដំណើរការនេះ។ លោក Pongkawin និយាយថា

«ការពង្រីកដល់៨ប្រទេស នឹងអនុញ្ញាត ឲ្យយើងនាំយកពលករមកដោះស្រាយ អំឡុងពេលបន្ទាន់ ដោយចៀសវាង ការពន្យារពេលពីដំណើរការ MoU ដែលអាចចំណាយ២-៣ខែ។ ការពង្រីក នេះនឹងធានាថា អាជីវកម្មនានាអាច បន្តប្រតិបត្តិការរបស់ពួកគេដោយរលូន សូម្បីតែក្នុងអំឡុងពេលមានការរំខាន ដែលមិននឹកស្មានដល់ក៏ដោយ»។

សូមជម្រាបជាថ្មី របាយការណ៍ពី រដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេស ថៃ មានចន្លោះពី ១ទៅ១.៥លាននាក់។

ទោះបីយ៉ាងណាក៏ដោយយោង តាមក្រសួងការងារកម្ពុជា, តាំងពីផ្ទុះ ជម្លោះព្រំដែនមក ពលករខ្មែរប្រមាណ ៨៧ម៉ឺននាក់បានត្រឡប់ចូលប្រទេស វិញកម្ពុជាវិញ ប៉ុន្តែតួលេខនេះគិតត្រឹម ថ្ងៃទី៨ ខែសីហាប៉ុណ្ណោះ។

ដកស្រង់ពីកម្ពុជាថ្មី

អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាននៃក្រុមហ៊ុន Next News Network ចាំខ្លួនមានកិត្តិយសដែល បានឈរជាមួយពលរដ្ឋខ្មែរដើម្បីយុត្តិធម៌

អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរបស់ប្រធានាធិបតីអាមេរិកប្រចាំក្រុមហ៊ុន Next News Network អះអាងថា លោកពិតជាមានកិត្តិយសបំផុតក្នុងការឈរជាមួយពលរដ្ឋខ្មែរ ដើម្បីយុត្តិធម៌សម្រាប់កម្ពុជា។

លោក ហ្គារី ហ្វ្រង់ឆី (Gary Franchi) បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ សីហា នេះថា លោកមិនមានបំណងចង់បានកិត្តិយស ឬកេរ្តិ៍ឈ្មោះពីការងារការណ៍អំពីព្រឹត្តិការណ៍ជម្លោះរវាងកម្ពុជា-ថៃ

ទុក្ខ និងភាពអត់ធ្មត់របស់ប្រជាជនកម្ពុជា ក្នុងពេលវេលាដ៏សំខាន់បំផុតនោះបានដែរ។

លោកបន្ថែមថាមានមនុស្សជាច្រើនក្នុងអាជីពដូចជាប្រធានដែលគេជ្រើសរើសធ្វើជាមិនដឹងមិនឮក្នុងការស្វែងយល់អំពីការឈឺចាប់របស់អ្នកដទៃ ប៉ុន្តែក្នុងនាមលោកជាអ្នកសារព័ត៌មាន ត្រូវតែមានភាពក្លាហានដើម្បីផ្តល់ព័ត៌មានទៅក្នុងភាពងងឹតសម្រាប់ជួយឱ្យភាពយុត្តិធម៌អាចមានឱកាសលេចចេញនៅថ្ងៃណាមួយ។



លោក ហ្គារី ហ្វ្រង់ឆី (Gary Franchi) និងលោក ម៉ៃយ៉េល ប៊ឺរី អាឡាហ្វារ៉ូ (Michael B Alfaro)

នោះទេ ប៉ុន្តែលោកចង់ធ្វើអ្វីដែលលោកដឹងថាត្រឹមត្រូវក្នុងបេះដូងរបស់លោក ប៉ុណ្ណោះ ហើយនេះក៏ជាគោលការណ៍តែមួយគត់ដែលលោកមានដែរចំពោះអ្វីដែលលោកបានមើលឃើញថាត្រឹមត្រូវឬមិនត្រឹមត្រូវតែប៉ុណ្ណោះ។

លោក ហ្គារី ហ្វ្រង់ឆី (Gary Franchi) លើកឡើងថា បើមិនមានលោក ម៉ៃយ៉េល ប៊ឺរី អាឡាហ្វារ៉ូ (Michael B Alfaro) ដែលបាននាំយកស្ថានភាពការណ៍កម្ពុជា មកឱ្យលោកបានដឹងទេ លោកក៏មិនអាចជួយផ្សព្វផ្សាយអំពីការរង

លោក ហ្គារី ហ្វ្រង់ឆី បញ្ជាក់ថា លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានលិខិតសរសើរនិងការអរគុណពីសមាគមខ្មែរប្រចាំរដ្ឋ North Carolina។

លោកគូសបញ្ជាក់ថា លោកព្រមទទួលយកលិខិតសរសើរ និងការអរគុណនេះ គឺមិនមែនសម្រាប់លោកតែម្នាក់ឯងនោះទេ ប៉ុន្តែគឺដើម្បីជំនួសឱ្យជនរងគ្រោះដែលមានបំណងឱ្យជួយបង្ហាញអំពីរឿងរ៉ាវរបស់ពួកគេទៅ

តទៅទំព័រទី២១

White House’s Next News Network correspondent says he is honored to stand with Cambodians for justice

The White House correspondent for the US President's Next News Network says he is truly honored to stand with the Cambodian people for justice for Cambodia.

Gary Franchi wrote on his Facebook page on August 19 that he did not seek honor or fame from reporting on the Cambodia-Thai conflict but he only wanted to do what he knew was right in his heart, and this was also the only principle he had regarding what he saw as right or wrong.

Gary Franchi said that without Michael B. Alfaro, who brought the Cambodian situation to his attention, he would not have been able to help spread the word about the suffering and resilience of the Cambodian people at that crucial time.

He added that there are many people in professions like his who choose to remain ignorant of the pain of others. But as a journalist, you must have the courage to shed light into the darkness, to help justice have a chance to emerge one day.

Gary French said that he was very happy to receive a letter of appreciation and thanks from the North Carolina Khmer Association.

He emphasized that he accepted this letter of appreciation and thanks not for himself alone, but on behalf of the victims who are willing to help tell

their stories to the world at this time.

The President of the Cambodian Association of North Carolina, Mr. Thatch Seiha, wrote a letter of appreciation to the Chief White House Press Secretary, Gary Franchi, on August 19, 2025.

The content of this letter states that, as a representative of the Cambodian community, we would like to express our sincere gratitude for Mr. Gary Franchi's commitment to providing truth and justice by raising the voice of the Cambodian people in the horrific and violent crisis that erupted along the Cambodia-Thai border recently.

The letter states that Gary Franchi's efforts have given a voice to the Cambodian community in protesting for justice, especially the presence of Michael B Alfaro, who helped make the world aware of Cambodia's desire for peace at this time.

Regarding this issue, Gary Franchi wrote on his Facebook page on August 16 that US President Donald Trump's advisor, Michael B Alfaro, had arrived in Cambodia and reported directly from the Cambodia-Thailand border.

There he saw Thai forces erecting barbed wire fences, forcing Cambodians from their homes, targeting civilians, including children, and destroying communities, according to Michael B Alfaro. sent directly to Donald Trump.



ចាងហ្វាងកាសែត CCN ដែលទើបបាត់បង់ អាជ្ញាបណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេល ចុះរាយការណ៍បញ្ហាព្រំដែន

CCN's editor, who recently lost his license, was arrested by authorities while reporting on border issues

ចាងហ្វាងកាសែត CCN ដែល
ទើបនឹងបាត់បង់អាជ្ញាបណ្ណ លោក
មាស សារ៉ា ត្រូវបានសមត្ថកិច្ចឃាត់
ខ្លួននៅថ្ងៃអង្គារនេះ អំឡុងពេលចុះ
យកព័ត៌មានក្នុងនាមបុគ្គលឯកជននៅ
ទីតាំងដែលពលរដ្ឋខ្មែរប្រឆាំងនឹងការ
រាយការណ៍សប្បាយរបស់ទាហានថៃ នៅ

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ
២០២៥ ក្រសួងព័ត៌មាន បានសម្រេច
លុបអាជ្ញាបណ្ណសារព័ត៌មាន CCN
Online TV របស់លោក មាស សារ៉ា

CCN's editor, which recently lost
his license, Meas Sara was arrested by
authorities on Tuesday while reporting
on behalf of a private individual at a
location where Cambodian citizens were

of Information decided to revoke the
press license of CCN Online TV, owned
by Meas Sara, after the journalist re-
ported on border issues in Banteay
Meanchey province. On August 20,
there were reports of the loss of homes
and Cambodian military posts due to
barbed wire being laid by the Thai
military.

However, after the Ministry of
Information revoked his license on
August 21, Mr. Meas Sara stated that
he would no longer report as a journal-
ist, but would instead report as a citizen
and youth who love the country.

In relation to this issue, Banteay
Meanchey Provincial Governor Um
Reatrey also banned the broadcast of
SBT News, owned by San Bunthoeun,
on August 26, over its coverage of the
protests of Cambodian citizens in Chok
Chey village, O Bei Chon commune.

Regarding this ban, CNRP MP
Suon Rida wrote on his Facebook page
on August 26 that real information is
being suppressed and such actions are
only making Cambodians lose faith in
the government.

Some Facebook users also expressed
their dissatisfaction with the authorities'
ban on broadcasting the Thai army's
barbed wire activities such as the state-
ment that the government is hiding
information from the public about the
truth about the invasion of the territory
by the Thai army, etc.



លោក មាស សារ៉ា



លោក មាស សារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលចុះយកព័ត៌មាន

បន្ទាប់ពីចាងហ្វាងសារព័ត៌មានរូបនេះ
ធ្វើសេចក្តីរាយការណ៍អំពីបញ្ហាព្រំដែន
នៅខេត្តបន្ទាយមានជ័យ កាលអំឡុង
ថ្ងៃទី២០ ខែសីហា កន្លងទៅ ដែលបាន
ផ្សាយពីការបាត់បង់ផ្ទះរបស់ពលរដ្ឋ
និងប៉ុស្តិ៍ទាហានខ្មែរ ដោយការរាយ
លួសបន្ទាត់សំណាក់យោធាថៃ។

យ៉ាងណាក៏ដោយ បន្ទាប់ពីលោក
ត្រូវក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ
នៅថ្ងៃទី២១ ខែសីហា ដដែល លោក
មាស សារ៉ា បញ្ជាក់ថា លោកនឹងមិន
រាយការណ៍ក្នុងនាមជាអ្នកព័ត៌មាន
ទៀតទេ ប៉ុន្តែនឹងរាយការណ៍ក្នុងនាម
ជាពលរដ្ឋ និងយុវជនដែលស្រឡាញ់
ប្រទេសជាតិវិញម្តង។

ទាក់ទិននឹងបញ្ហានេះ អភិបាល
ខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ក៏បាន
ហាមការផ្សាយរបស់សារព័ត៌មាន SBT
News របស់លោក សាន្ត ប៊ុនធឿន ផង
ដែរនៅថ្ងៃទី២២ សីហា នេះ ជុំវិញការ

protesting against the deployment of
barbed wire by Thai soldiers in Chok
Chey village, Banteay Meanchey prov-
ince.

On August 26, a Facebook account
named Meas Sara stated that Mr. Meas
Sara, whose license was revoked by the
Ministry of Information, was arrested
by authorities on the morning of August
26, 2025, in Chok Chey village, O Bei
Chon commune, O Chrov district,
Banteay Meanchey province.

According to the last live video
broadcast at 8 a.m. on August 26, Mr.
Meas Sara was broadcasting news as a
private individual without a media or-
ganization at a location where Thai
soldiers were laying barbed wire in the
village of Serengeti.

On August 21, 2025, the Ministry

ផ្សាយអំពីការតតាំងរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូររំបង ខេត្ត
បន្ទាយមានជ័យ ចំពោះការរាយលួសបន្ទាត់របស់កងទ័ពថៃ នៅទីតាំងកើតហេតុ
នោះ។

ចំពោះការរាយការណ៍នេះតំណាងរាស្ត្រ

តទៅទំព័រទី២៩

ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២២ ខែសីហា នេះ គណនី
ហ្វេសប៊ុកឈ្មោះ មាស សារ៉ា បញ្ជាក់
ថា លោក មាស សារ៉ា ដែលត្រូវបាន
ក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណ ត្រូវ
បានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី
២២ ខែសីហា ឆ្នាំ២០២៥ នេះ ស្ថិតនៅ
ភូមិជោគជ័យ ឃុំអូររំបង ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ។
ផ្អែកតាមវីដេអូផ្សាយផ្ទាល់ចុងក្រោយ
នៅអំឡុងម៉ោង ៨ ព្រឹក ថ្ងៃទី២២ ខែ
សីហា នេះ លោក មាស សារ៉ា បាន
ផ្សាយព័ត៌មានក្នុងនាមជាបុគ្គលឯកជន
ដោយគ្មានស្ថាប័នសារព័ត៌មាន ស្ថិត
នៅទីតាំងដែលទាហានថៃ រាយបន្ទា
លួសក្នុងភូមិជោគជ័យ។

នាវាចម្បាំងអាមេរិកនឹងចូលចតកំពង់ផែប្រវត្តិសាស្ត្រនៅ មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៥

សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ច ដ៏សំខាន់មួយរបស់រដ្ឋមន្ត្រីការពារជាតិ របស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុង ខែសីហា ឆ្នាំ ២០២៥ ក្នុងអំឡុងពេល ដែលនាវាចម្បាំងរបស់កងទ័ពជើងទឹក

នៅថ្ងៃទី២៦ ខែមិថុនា ដោយស្ថានទូត អាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បាន បញ្ជាក់ថា លោក Andrew Byers ឧបការី រដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកអាស៊ី ខាងត្បូងនិងអាស៊ីអាគ្នេយ៍នឹងធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាដើម្បីជួបជាមួយ

ក្នុងអំឡុងពេលពិភាក្សាជាមួយ សមភាគីកម្ពុជា លោក Andrew Byers បានគូសបញ្ជាក់ពីផែនការសម្រាប់ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដែល គ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៥។ លោកបានកត់សម្គាល់ថា

ជាអន្តរជាតិដែលកំពុងបន្តលើការប្រើ ប្រាស់យុទ្ធសាស្ត្រនៃមូលដ្ឋានរាម។ កាលពីខែកក្កដា ឆ្នាំ ២០១៩ កាសែត អាមេរិក The Wall Street Journal បាន រាយការណ៍ថា កម្ពុជា និងចិនបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា សម្ងាត់មួយ។ ដោយដកស្រង់ប្រភព អនាមិក របាយការណ៍នេះបាន ចោទប្រកាន់ថា កិច្ចព្រមព្រៀងនេះ បានផ្តល់សិទ្ធិផ្តាច់មុខដល់ប្រទេសចិន



សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹង ចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម ជាលើកដំបូង។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និង ក្រសួងការបរទេស។ កិច្ចប្រជុំទាំងនេះ នឹងជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរ ទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក។

ជាផ្នែកនៃដំណើរទស្សនកិច្ចនេះ នាវា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹង ធ្វើការចូលចតកំពង់ផែនៅមូលដ្ឋានទ័ព ជើងទឹករាម របស់កម្ពុជា ដែលជាការ កត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូង របស់នាវាកងទ័ពជើងទឹកអាមេរិក ទៅកាន់កន្លែងនោះ។

ទៅកាន់មូលដ្ឋានទ័ពជើងទឹកក្នុងរយៈពេល ៣០ ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្ត រៀងរាល់ ១០ ឆ្នាំម្តង។

កាសែត Wall Street Journal ក៏បានរាយការណ៍ផងដែរថា កិច្ច ព្រមព្រៀងនេះបានអនុញ្ញាតឱ្យចិន ដាក់ទីតាំងបុគ្គលិកយោធា រក្សាទុក អាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិន ចូលចតនៅមូលដ្ឋាន។

រដ្ឋាភិបាលកម្ពុជាបានបដិសេធ ម្តងហើយម្តងទៀតអំពីអត្ថិភាពនៃកិច្ច ព្រមព្រៀងផ្តាច់មុខណាមួយជាមួយ ប្រទេសចិន ដោយទទួចថាមូលដ្ឋាន នេះគឺបើកចំហសម្រាប់ប្រជាជាតិ ទាំងអស់ និងជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រទេសដើម្បីធ្វើទំនើបកម្ម សមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។



ចាប់តាំងពីការសម្ពោធមូលដ្ឋានទ័ព ជើងទឹករាមនៅដើមខែមេសាឆ្នាំ២០២៥ មក កម្ពុជាបានអនុញ្ញាតឱ្យនាវាចម្បាំង បរទេសជាច្រើនគ្រឿងចូលចតនៅ មូលដ្ឋានទ័ព។ នាវាទាំងនោះរួមមាន នាវាមកពីប្រទេសជប៉ុន វៀតណាម ស៊ូឡី និងចិន។

ការមកដល់ដែលរំពឹងទុកនៃ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក កើតឡើងចំពេលមានការត្រួតពិនិត្យ

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ

តមកពីទំព័រទី

១៨

អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតិមាន

កាន់ពិភពលោកក្នុងពេលនេះវត្តមាន៖
ប្រធានសមាគមកម្ពុជាប្រចាំរដ្ឋ
North Carolina លោក ថាច់ សីហា
បានសរសេរលិខិតថ្លែងអំណរគុណ
មួយច្បាប់ទៅកាន់ប្រធានអ្នកឆ្លើយឆ្លង
ព័ត៌មានរបស់សេតិមានប្រធានាធិបតី
អាមេរិក លោក ហ្គារី ហ្វ្រង់ឈី (Gary
Franchi) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ
២០២៥ នេះ។

ខ្លឹមសារក្នុងលិខិតនេះ រៀបរាប់
ថា ក្នុងនាមជាតំណាងសហគមន៍កម្ពុជា
សូមថ្លែងអំណរគុណពីចិត្តដ៏ស្មោះ
ចំពោះការប្តេជ្ញាចិត្តរបស់លោក ហ្គារី
ហ្វ្រង់ឈី ដែលបានផ្តល់ការពិត និង
យុត្តិធម៌ដោយបានលើកឡើងពីសំឡេង
ប្រជាជនកម្ពុជា ក្នុងវិបត្តិជំនួញហិង្សា
ដែលផ្ទុះតាមបណ្តោយព្រំដែនកម្ពុជា-
ថៃ កន្លងមកនោះ។

លិខិតដែល បញ្ជាក់ថា ការខិតខំ
ប្រឹងប្រែងរបស់លោក ហ្គារី ហ្វ្រង់ឈី
(Gary Franchi) បានផ្តល់សំឡេងដល់
សហគមន៍កម្ពុជា ក្នុងការតវ៉ាដើម្បី
យុត្តិធម៌ ជាពិសេសវត្តមានរបស់លោក

ម៉ៃយើល ប៊េរី អាស់ហ្សារ៉ូ (Michael B
Alfaro) ដែលបានជួយឱ្យពិភពលោក
បានដឹងពីការចង់បានសន្តិភាពរបស់
កម្ពុជា នាពេលនេះ។

ជុំវិញបញ្ហានេះ លោក ហ្គារី ហ្វ្រង់
ឈី (Gary Franchi) បានសរសេរ
នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៦
សីហាថា ទីប្រឹក្សាប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ គឺលោក ម៉ៃយើល
ប៊េរី អាស់ហ្សារ៉ូ (Michael B Alfaro) បាន
ទៅដល់ប្រទេសកម្ពុជា និងបាន
រាយការណ៍ដោយផ្ទាល់ព្រំដែនកម្ពុជា-
ថៃ។

នៅទីនោះ លោកបានឃើញ
កងកម្លាំងថៃ ដែលបានសង់របងខ្សែ
ដែក បង្ខំឱ្យពលរដ្ឋខ្មែរចាកចេញពី
ផ្ទះសម្បែង ការដាក់អាវុធគ្រប់ទៅ
លើជនស៊ីវិល រួមទាំងកុមារ និងការ
បំផ្លិចបំផ្លាញសហគមន៍ ជាដើម របស់
លោក ម៉ៃយើល ប៊េរី អាស់ហ្សារ៉ូ (Michael
B Alfaro) ត្រូវបានបញ្ជូនទៅកាន់លោក
ដូណាល់ ត្រាំ ដោយផ្ទាល់។

ផ្តល់សិទ្ធិដោយ Cambodia Daily

តមកពីទំព័រទី

០៦

សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ...

ផលប្រយោជន៍ជាតិ ចំណែកពលរដ្ឋ
ខ្មែរមួយចំនួនដែលខ្លាចគេដកសញ្ជាតិ
កុំតែធ្វើអំពើក្បត់ជាតិទៅគឺបានហើយ។

ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់
គណបក្សសង្គ្រោះជាតិ លោក ហ៊ុន
សុខសាន្ត បានលើកឡើងកាលពីពេល
ថ្មីៗនេះថា លោកឯកភាពឱ្យមានច្បាប់

ដកសញ្ជាតិខ្មែរពីជនជាតិដទៃដែល
ក្បត់ជាតិខ្មែរ ដើម្បីធានាការពារតម្លៃ
ជនជាតិខ្មែរ និងសញ្ជាតិខ្មែរ ប៉ុន្តែលោក
មិនឯកភាពនឹងការធ្វើច្បាប់ដកសញ្ជាតិ
ខ្មែរពីជនជាតិខ្មែរឡើយ។

ផ្តល់សិទ្ធិដោយ Cambodia Daily

Draft Law on Citizenship Revocation Reaches National Assembly Standing Committee

From Page 06
said he supported revoking Cambo-
dian nationality from foreigners who
commit treason against Cambodia, to
safeguard the value of the Cambo-

dian people and the nation's citizenship.
However, he opposed any revocation
of nationality from Cambodians
themselves.

PRINT READERSHIP
50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM

2025 PRINTING SCHEDULES

EFFECTIVE JANUARY 1, 2025

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)

Full Inside (10" wide x 13" tall) . . . \$ 552.00	Full Back Page (10" wide x 13" tall) \$ 1000.00
1/2 (10" wide x 6.5" tall) 375.00	Front Page 1/2 (10" wide x 6.5" tall) 1000.00
1/4 (5" wide x 6.5" tall) 200.00	Front Page 1/4 (5" wide x 6.5" tall) 620.00
1/8 (5" wide x 3.25" tall) 125.00	Front Page 1/8 (5" wide x 3.25" tall) 350.00
Business Card (3.5" wide x 2" tall) . . . 75.00	Front Page Business Card (3.5" wide x 2" tall) . . . 200.00

Your ad is also published in our online editions of the newspaper at khmerpostusa.com

2025 PRINTING DATES

Advertising deadlines are 5 business days prior to printing date.

January 30 Thursday	July 7 Monday
March 10 Monday	August 1 Friday
April 11 Friday	September 1 Monday
May 9 Friday	October 3 Friday
June 6 Friday	November 1 Saturday
	December 1 Monday

MONTHLY DISTRIBUTION

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

Khmer Post USA • P.O. Box 8848 • Lowell, MA 01853
Tel: 978.677.7163 • Fax: 978.677.7092
Email: khmerpostusa@gmail.com
www.khmerpostusa.com

Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau



Follow us
@KhmerPostUSA




Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA



ROSA & TAING LAW, LLC



Attorney Francisco J. Rosa
មេធាវី ហ្វ្រាន់ស៊ីសស្កូ ជេ. រ៉ូសា

Attorney Andrew 'Bunna' Taing
មេធាវី អេនឌ្រូ ប៊ុណ្ណា តាំង

Concentrated in

Auto Accident
Personal Injury
Real Estate Closing
Immigration
Divorces
Child Custody
Bankruptcy

ជំនាញខាងផ្នែក៖

គ្រោះថ្នាក់រថយន្តគ្រប់ប្រភេទ
ការងាររូបសថ្នាលខ្លួន
ការកាត់ឈ្មោះប្តូរផ្ទះ
អន្តោប្រវេសន៍
ការលែងលះ
ការគ្រប់គ្រងថែរក្សាកូន
ក្ស័យធន

Main Office / Mailing Address
1550 Middlesex Street
Lowell, MA 01851

Revere Office
385 Broadway, Suite 305
Revere, MA 02151

978-458-0934 • at@rosataing.com

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ថា បើចង់ដឹងអ្នកណាឈ្លានពានអ្នកណា ត្រូវពិនិត្យរបាយការណ៍ជាង១០ឆ្នាំមុន

The president of the American Chamber of Commerce in Cambodia says that if you want to know who is attacking who, you need to look at reports from more than 10 years ago.


ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បារណេត (Casey Barnett) អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ពិនិត្យរបាយការណ៍ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ អំពីការសម្លាប់ពលរដ្ឋខ្មែរជាង៤០នាក់នាពេលនោះ ទើបដឹងអ្នកណាជាអ្នកឈ្លានពានអ្នកណា ចំពោះសង្គ្រាមកម្ពុជា-ថៃ ក្នុងពេលនេះ។

លោក ខេស៊ី បារណេត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ថា ប្រសិនបើអ្នកសង្កេតការណ៍អន្តរជាតិណាមួយមិនច្បាស់ថាអ្នកណាជាអ្នកឈ្លានពានក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ ពួកគេអាចពិនិត្យមើលគំរូនៃការសម្លាប់ជនស៊ីវិលកម្ពុជា ដោយទាហានថៃកាលពីជាង ១០ឆ្នាំមុន។

លោក ខេស៊ី បារណេត លើកឡើង

នោះ បានធ្វើឱ្យមានជនស៊ីវិលខ្មែរយ៉ាងហោចណាស់ ៤២នាក់ត្រូវបានសម្លាប់នៅតាមបណ្តោយព្រំដែនដោយយោធាថៃ។

ប្រធានសភាពាណិជ្ជកម្មអាមេរិក



ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បារណេត (Casey Barnett) (រូបឆ្វេង) និងរូបភាពខាងស្តាំបង្ហាញពីអំពើសម្លាប់ពលរដ្ឋខ្មែរនាពេលកន្លងមក

រូបនេះបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់ អូចា បានដើរតួជាអ្នកដឹកនាំក្នុងការ

Casey Barnett, President of the American Chamber of Commerce in Cambodia, called on international observers to review the reports from 2010 to 2014 about the killing of more than 40 Cambodian citizens at that time, it was clear who was aggressor against

Thai army, which used extrajudicial killings of Cambodian citizens along the border to strengthen his nationalist identity before he came to power in a coup in 2014.

Casey Banet said that Prayut Chan-ocha is now advising the Thai king about invading Cambodia's border. because he likely downplayed the 42 unreported deaths of Cambodian citizens during his time as commander-in-chief more than 10 years ago.

A report on the killing of Cambodian civilians along the Cambodian-Thai border from 2010 to 2014 shows that during December 2010, two Cambodian citizens were killed. And in October 2011, eight more Cambodians were killed by Thai soldiers. In February 2012, two Cambodians were killed, and then again in April 2012. Thai soldiers killed Cambodian citizens twice, the first time killing one and the second time killing three. In December 2012, Thai soldiers also killed two more Cambodian citizens.

Additionally, in April, three Cambodians were shot dead by Thai soldiers, and in September, Thai soldiers killed another Cambodian citizen. Thai soldiers also killed three more Cambodians, all in 2013.

Furthermore, during March and April 2014, 15 Cambodian citizens were killed, while in September 2014, Thai soldiers also killed another Cambodian citizen, and during December of the same year, Thai soldiers also killed another Cambodian citizen.

Regarding this issue, on August 14, 2025, the commander of the 2nd Thai Region, Boonsin Padklang, said at a ceremony at Kasetsart University in Bangkok that the King of Thailand expressing constant concern about the situation on the Cambodian-Thai border, His Majesty inquired about the situation with him every day about the soldiers


whom in the current Cambodian-Thai war.

Casey Barnett wrote on his Facebook account on August 17 that if any international observer is unclear about who is the aggressor in the current Cambodia-Thailand border dispute, they can look at the pattern of killings of Cambodian civilians by Thai soldiers over 10 years ago.

Casey Barnett said that from 2010 to 2014, former Thai Prime Minister Prayut Chan-o-cha and the commander-in-chief of the Thai army at the time, at least 42 Cambodian civilians were killed along the border by the Thai military.

The US Chamber of Commerce president said Prayut Chan-o-cha played a leading role in suppressing Thailand's pro-democracy red shirt protesters. It has led to the killing of at least 90 protesters, starting in 2010.

He said that after killing those Thai protesters, he also took control of the



ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បារណេត (Casey Barnett)

ថា ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ គឺជាពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា និងជាមេបញ្ជាការកងទ័ពថៃ នាពេល

បង្ក្រាបក្រុមបាតុករអារក្សហាមដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ រហូតនាំឱ្យមានការសម្លាប់ក្រុមបាតុករ

បក្សប្រឆាំងព្រមានរឿងការផ្តល់ដីធ្លីដល់គ្រួសារ រៀតណាមដែលត្រូវផ្លាស់ទីលំនៅ

សមាជិកដ៏ខ្ពស់នៃគណបក្សប្រឆាំងបានលើកឡើងពីការព្រួយបារម្ភថា ការផ្លាស់ទីលំនៅរបស់ពលរដ្ឋជនជាតិរៀតណាមពីផ្ទះបណ្តែតទឹកនៅបឹងទន្លេសាបទៅលំនៅដ្ឋាននៅលើដីអាចបណ្តាលឱ្យបុគ្គលទាំងនេះទទួលបានដីកម្ពុជា និងអាចមានលទ្ធភាពទទួលបានសញ្ញាតិ។

ថ្លែងប្រាប់កាសែតខេមបូឌា ដេលីនៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សភ្លើងទៀន លោក អ៊ុំ សំអាន បានព្រមានថា ពលរដ្ឋខ្មែរដែលបាត់បង់សញ្ញាតិអាចឃើញទាំងដី និងសញ្ញាតិ ផ្ទេរទៅឱ្យគ្រួសារជនជាតិរៀតណាមដែលរស់នៅក្នុងប្រទេសដោយគ្មានច្បាប់។

លោក អ៊ុំ សំអាន សម្តែងការមន្ទិលសង្ស័យចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្លាស់ទីលំនៅជនជាតិរៀតណាម ដែលភាគច្រើនរស់នៅខុសច្បាប់លើសំណង់អណ្តែតទឹក មកតាំងទីលំនៅ និងបែងចែកដីសម្បទានសង្គមកិច្ច។ លោកបានកត់សម្គាល់ថា ការផ្លាស់ប្តូរទីតាំងនេះកើតឡើងនៅពេលដែលសភាកំពុងធ្វើវិសោធនកម្មច្បាប់ដកសញ្ញាតិខ្មែរ។

លោកបានស្នើថា ចំណាត់ការរបស់រដ្ឋាភិបាលអាចជាចេតនាមួយដើម្បីដកហូតសិទ្ធិដីរបស់ពលរដ្ឋខ្មែរដែលគ្មានសញ្ញាតិ ដោយបើកផ្លូវឱ្យជនជាតិរៀតណាមមានសិទ្ធិទទួលបានទាំងដីធ្លី និងសញ្ញាតិ។ តាមច្បាប់កម្ពុជាបុគ្គលដែលបាត់បង់សញ្ញាតិក៏បាត់បង់សិទ្ធិកាន់កាប់ដីស្រែបច្បាប់ដែរ។

នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលផ្តល់ដីដល់គ្រួសាររៀតណាម។ ក្នុងគំនិតដូច ផ្តើមលើកមុន ដី និងលំនៅឋានចំនួន ៤០ ហិកតា ត្រូវបាន

ផ្តល់ឱ្យពលរដ្ឋរៀតណាមក្នុងខេត្តកំពង់ឆ្នាំង។ ទោះយ៉ាងណាអាជ្ញាធរមិនបានប្រកាសផ្តល់ដីបន្ថែមដល់

មាត្រា ២ នៃសារព្រះរាជក្រឹត្យនេះបង្ហាញពីគោលការណ៍យុទ្ធសាស្ត្រចំនួន ១៣។ ទីមួយ អំពាវនាវឱ្យមានការ



លោក អ៊ុំ សំអាន



សម្តេចតេជោ ហ៊ុន សែន

ជនជាតិរៀតណាមនៅពេលនេះទេ។ កាលពីថ្ងៃទី១០ខែកក្កដាលោកនាយក

អភិវឌ្ឍន៍ផែនការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីផ្លាស់ប្តូរលំនៅឋាន



ផ្ទះជនជាតិរៀតណាម សាងសង់នៅលើផ្ទៃទឹកទន្លេ

រដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចុះហត្ថលេខាលើការណែនាំបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដោះស្រាយបញ្ហាជុំវិញផ្ទះបណ្តែតទឹក និងរចនាសម្ព័ន្ធថ្មីព្យាបាលនៅបឹងទន្លេសាប។ សេចក្តីណែនាំនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យកំណត់គោលដៅខេត្តចំនួនប្រាំដែលនៅជុំវិញបឹង។

អណ្តែតលើដី។ ប្រការប្រាំមួយចែងអំពីការបែងចែកដីសម្បទានសង្គមកិច្ចនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ មាត្រា ៨ សំដៅលើវិធានការអនុវត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលបច្ចុប្បន្នរស់នៅលើទឹកស្របតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។

ឆ្លើយតបនឹងការប្រកាសនេះ

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់កាសែតខេមបូឌា ដេលី ថា ការរុះរើលំនៅឋានបណ្តែតទឹក ដែលភាគច្រើនកាន់កាប់ដោយជនជាតិរៀតណាមដែលគ្មានឯកសារ និងការផ្តល់ដីសង្គមកិច្ចឆ្លុះបញ្ចាំងពីសំណើដ៏យូរអង្វែងរបស់រដ្ឋាភិបាលរៀតណាម។

បើតាមលោកម៉ែន ណាតមេដឹកនាំរៀតណាមបានជំរុញម្តងហើយម្តងទៀត ដល់អាជ្ញាធរកម្ពុជា ឱ្យធ្វើច្បាប់លើស្ថានភាពជនជាតិរៀតណាមដែលគ្មានឯកសារ និងដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

កាលពីចុងឆ្នាំ២០១៩ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំគម្រោងផ្លាស់ប្តូរទីលំនៅស្រដៀងគ្នានេះនៅក្នុងខេត្តកំពង់ឆ្នាំង ដោយបានផ្លាស់ប្តូរទីលំនៅជាង ៤៥០០គ្រួសារពីផ្ទះបណ្តែតទឹកទៅលំនៅដ្ឋាននៅលើដី។ ក្នុងនោះមានជាង ២៣០០គ្រួសារ ជាជនជាតិរៀតណាម ដែលតំណាងឱ្យប្រជាជនជាង ១ម៉ឺននាក់។ នៅសល់រួមមានគ្រួសារខ្មែរ និងខ្មែរឥស្លាម។

គំនិតដូចផ្តើមចុងក្រោយនេះធ្វើឱ្យមានការព្រួយបារម្ភឡើងវិញអំពីកម្មសិទ្ធិដីធ្លី អត្តសញ្ញាណជាតិ និងអន្តោប្រវេសន៍ បញ្ហាដែលនៅតែមានភាពរស់ឡើងនៅក្នុងទិដ្ឋភាពនយោបាយរបស់កម្ពុជា។

តមកពីទំព័រទី ០២

ថៃព្រមានចាត់វិធានការណ៍ច្បាប់...

នៅទីតាំងដែលកងទ័ពថៃ ប៉ុនប៉ងរាយ លូសបន្តនោះផងដែរ ខណៈយប់នេះ ពួកគេក៏នឹងបន្តដេកយាមកាមនៅទីតាំង នេះបន្តទៀត។

កាលពីថ្ងៃទី២៥ ខែសីហា បណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ នយោបាយ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយ ផែនទីអង្គការសហប្រជាជាតិថា ជំរំ ណងចាន់ (Nong Chan) គឺស្ថិតនៅលើ ទឹកដីកម្ពុជា ជាប់នឹងព្រំដែនថៃ ដែល ជំរំនេះធ្លាប់ត្រូវបានគ្រប់គ្រងដោយ ចលនាឈាមស្បែកដោះជាតិខ្មែររបស់ លោកតា ស៊ីន សាន ដែលមានលោក ខៀង ខែល ជាមេបញ្ជាការនាពេល នោះ។

បណ្ឌិត ឥន សុផល អះអាងថា នៅឆ្នាំ១៩៧៩ មានជនភៀសខ្លួនខ្មែរ ១ម៉ឺន ៣ពាន់នាក់ (១៣០០០នាក់) រហូតដល់ឆ្នាំ១៩៨៤ ជនភៀសខ្លួនខ្មែរ បានកើនឡើងរហូតដល់ ១ម៉ឺន ៦ពាន់ នាក់ (១៦០០០នាក់) ដែលរស់នៅក្នុង ជំរំណងចាន់ នេះ។

លោកបញ្ជាក់ថា ជំរំជនភៀសខ្លួន ខ្មែរដែលនៅក្នុងទឹកដីថៃ គឺមានតែជំរំ ខាវអ៊ីដាង (Khao I Dang) មួយប៉ុណ្ណោះ ហើយបើថៃ ចង់បានសាក្សី គឺអង្គការ សហប្រជាជាតិ (UNHCR) តែម្តងដែល មានទាំងភស្តុតាងពិតប្រាកដ ប៉ុន្តែថៃ ប្រាកដជាមិនចង់បានភស្តុតាង ឬសាក្សី នោះទេ ដោយសារពួកគេប៉ុនប៉ងប្លន់ យកទឹកដីខ្មែរទៅហើយនោះ។

Thailand warns of legal action against Cambodians who remove barbed wire, while Cambodia says it is a ceasefire violation

From Page 02

Thai border. This camp was once controlled by the Khmer National Liberation Front movement of Son San, with Dieng Del as its commander at the time.

Dr. In Sophal claims that in 1979, there were 13,000 Cambodian refugees, and by 1984, the number of Cambodian refugees had increased to 16,000 living in the Nong Chan camp.

He stated that the only Cambodian refugee camp in Thailand is Khao I Dang, and if Thailand wants witnesses, it is the United Nations (UNHCR). There is real evidence, but Thailand certainly doesn't want evidence or witnesses because they are already attempting to seize Cambodian territory.

យោធាថៃ ចាត់សង្គ្រាម ៥ថ្ងៃ ខ្លួនរងការវាយប្រហារតាមផ្លូវ អាកាស ខណៈកម្ពុជាអះអាងថា ខ្លួនជាអ្នករងគ្រោះ

យោធាថៃ ប្រាប់អ្នកសង្កេតការណ៍ អាស៊ានថា ក្នុងសង្គ្រាមរយៈពេល ៥ ថ្ងៃ ខ្លួនបានរងការវាយប្រហារតាមផ្លូវ អាកាសដោយកងទ័ពកម្ពុជាតាមបន្ទាត់ ព្រំដែននៅតំបន់កាបជើង ដែលជា ហេតុធ្វើឱ្យកងទ័ពថៃ វាយបកត្រឡប់ ទៅវិញមុននឹងបញ្ចប់នៅពាក់កណ្តាល យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

នោះ។ កាសែតថៃ ខៅស៊ីត (Khaosod) ចុះផ្សាយខ្លឹមសាររបាយការណ៍យោធា ថៃ នៅថ្ងៃទី២០ សីហា នេះថា ភាគី កម្ពុជាមិនត្រឹមតែវាយប្រហារលើទីតាំង យោធាថៃ ក្នុងខេត្តសុរិន្ទ ទេ សូម្បី ទីតាំងជនស៊ីវិលក្នុងខេត្តនេះ ក៏ត្រូវ ភាគីកម្ពុជាវាយប្រហារដែរដែលធ្វើឱ្យ

តមកពីទំព័រទី ១២

ទីក្រុងឡងប៊ែល រដ្ឋម៉ាសាឈូសេត

និងឧស្សាហកម្មរបស់យើង។"

ការចូលរួមរបស់សហគមន៍គឺជា ធាតុផ្សំស្នូលនៃបេសកកម្ម។ អង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុកអង្គការមូលដ្ឋាន និងតួអង្គសង្គមស៊ីវិលបានចូលរួម នៅក្នុងតុល្យដែលខិតខំប្រឹងប្រែង ដើម្បីធានាថាសមធម៌ សិទ្ធិទទួលបាន ផលប្រយោជន៍ក្នុងស្រុកនិងបទពិសោធន៍ រស់នៅគឺជាចំណុចសំខាន់នៃគំរូនាំមុខ គេ។ វិធីសាស្ត្រចូលរួមនេះគូសបញ្ជាក់ គោលការណ៍សំខាន់នៃគំនិតដូចផ្ដើម ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព ត្រូវតែបង្កើតរួមគ្នាជាមួយអ្នកដែលរង ផលប៉ះពាល់ច្រើនបំផុតពីវា។

កិច្ចប្រជុំភាគីពាក់ព័ន្ធបន្ថែមត្រូវ បានធ្វើឡើងជាមួយអ្នកអភិវឌ្ឍន៍ អចលនទ្រព្យ និងដៃគូវិស័យឯកជន ដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា និងគម្រោងបង្ហាញអំពីចំណេះដឹងក្នុង ទីក្រុង។

សម្លឹងទៅមុខ៖ វេទិកាសកល សម្រាប់ការច្នៃប្រឌិត និងភាពជាដៃគូ ការបើកដំណើរការជាសាធារណៈ ជាផ្លូវការនៃគំនិតដូចផ្ដើមទីក្រុងនាំមុខ គេ របស់ទីក្រុង ឡងប៊ែល នឹងត្រូវបាន ប្រកាសក្នុងពេលឆាប់ៗនេះ។ ទន្ទឹម នឹងនោះ UEF និងទីក្រុងឡងប៊ែលបា

នរួមគ្នាលើកទឹកចិត្តដៃគូពិភពលោក ឱ្យចូលរួមវិនិយោគ និងសហការបង្កើត កិច្ចខិតខំប្រឹងប្រែងដ៏ក្លាហាននេះ។

ពួកគេពង្រីកការអញ្ជើញបើកចំហ ទៅកាន់ក្រុមហ៊ុនអន្តរជាតិអ្នកបច្ចេកទេស នាំមុខ និងអ្នកច្នៃប្រឌិតដែលជំរុញ ដោយដំណោះស្រាយរួមចំណែកគំនិត និងជំនាញរបស់ពួកគេ។ ទីក្រុង ឡង ប៊ែលបង្ហាញនូវឱកាសពិសេសមួយ សម្រាប់ការវិនិយោគលើអ្នកបើកយន្តហោះ ក្នុងទីក្រុងនាពេលអនាគត ដែល ការគ្រប់គ្រងរួមបញ្ចូល ការត្រៀមខ្លួន ជាសាធារណៈ និងការច្នៃប្រឌិត ប្រសព្វគ្នា។

នេះគឺជាឱកាសដ៏មានតម្លៃមិន ត្រឹមតែសម្រាប់ទីក្រុងឡងប៊ែលប៉ុណ្ណោះ ទេ ប៉ុន្តែសម្រាប់រដ្ឋម៉ាសាឈូសេត ទាំងមូលដែលជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បណ្ឌិត្យសភា និងការស្រាវជ្រាវដែល ទទួលស្គាល់ទូទាំងពិភពលោក។ អ្នកប្រាជ្ញសាកលវិទ្យាល័យ និងស្ថាប័ន ស្រាវជ្រាវត្រូវបានលើកទឹកចិត្តជាពិសេស ឱ្យចូលរួមក្នុងវេទិកាសហការនេះ និង ជួយបង្កើតគំរូនៃការផ្លាស់ប្តូរទីក្រុង ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នជំនាន់ក្រោយ។

ម៉ោង ០៣ និង ១០នាទីព្រឹក រហូតដល់ ម៉ោង ០៥ និង ០៧នាទីព្រឹក។

អ្នកនាំពាក្យបនេះអះអាងថា ទាហានថៃ បានវាយប្រហារតាមតំបន់ ព្រំដែនក្នុងភូមិភាគឥសាន រួមមានតាម៉ាន់ ធំ ជប់គគីរ ថ្មដួន វាលឥន្ទ្រីយ៍ ៥មករា តាថាវ ភ្នំខ្មោច និងតំបន់អានសេៈ ខណៈតំបន់ ៥មករា ត្រូវពួកគេវាយ សម្រុកយ៉ាងខ្លាំងក្លា ដើម្បីដណ្តើម កាន់កាប់វត្តកែវគិរីស្វារៈ ប៉ុន្តែត្រូវ បរាជ័យ។

តទៅទំព័រទី២៩

លោក អ៊ូ សំអាន អំពាវនាវឱ្យដោះលែង លោក កឹម សុខា និងអ្នកទោសមនសិការ បើរដ្ឋាភិបាលកម្ពុជាចង់សងគុណអាមេរិក

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអំពាវនាវឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសមនសិការ ជាមួយអាមេរិក ក្នុងការផ្តល់រំលឹកដល់រដ្ឋាភិបាលកម្ពុជារួមទាំងការដោះលែងអ្នកទោសមនសិការស្តារប្រជាធិបតេយ្យ



(រូបឯកសារ) អ្នកគាំទ្រលោក កឹម សុខា លើកបង្ហាញនៅខាងមុខសាលាឧទ្ធរណ៍អំឡុងពេលតុលាការមនសិការទាំងអស់ប្រសិនបើប្រើប្រាស់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត៖ Reuters) រដ្ឋាភិបាលកម្ពុជា ពិតជាចង់តបស្នងសងគុណប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួយកម្ពុជាបញ្ចប់សង្គ្រាមជាមួយថៃ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ សីហា នេះថា លិខិតរបស់លោក ហ៊ុន ម៉ាណែត ដែលបានផ្ញើទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព គឺជារឿងល្អ ព្រោះលោក ដូណាល់ ត្រាំ បានស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ពីការរល្អានពានរបស់ថៃ។

លោក អ៊ូ សំអាន អះអាងថា អ្វីដែលលោក ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ចង់បានបំផុតនោះ គឺការដោះលែងលោក កឹម សុខា ដែលតុលាការបានចោទប្រកាន់ពីបទគំរាមកំហែង

Mr. Um Sam An calls for the release of Mr. Kem Sokha and prisoners of conscience if the Cambodian government wants to gratitude tto US.

Senior opposition officials are calling for the release of CNRP leader Kem Sokha and all prisoners of conscience if the Cambodian government truly wants to gratitude to US President Donald Trump for helping Cambodia end its war with Thailand.



លោក អ៊ូ សំអាន

CNRP Member of Parliament Um Sam An wrote on his Facebook page on August 8 that Hun Manet's letter to the Nobel Peace Prize Committee in support of Donald Trump's candidacy, the Nobel Peace Prize is a good thing because Donald Trump sought peace for the Cambodian people from Thai aggression.

Um Sam An claims that what Donald Trump and the United States want most is the release of Kem Sokha, who the court has charged with conspiring with the United States to overthrow

Please see /31

CONWAY
INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសឆ្ងាយបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងផែន ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម ៖

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- វត្តសិល្បៈ
- វត្តបុរាណ

ការធានារ៉ាប់រងទីផ្សារ

- អចលនវត្ថុ
- សុវត្ថិភាពជនាប្ប (Liability)
- សុវត្ថិភាពជនាប្ប (Professional Liability)
- វិកខ័យ (Worker's Compensation)
- បន្ទេស (Bonds)
- អ្នកមើលថែទ្វារ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក ៖ ហ្វីលីប មុត, អ្នកគ្រប់គ្រង

ទីក្រុងឡឺវែល រដ្ឋម៉ាសាឈូសេត ត្រូវបានទទួលស្គាល់ថា ជា "ទីក្រុងមានការផ្លាស់ប្តូរនាំមុខគេដំបូងបង្អស់" របស់សហរដ្ឋអាមេរិក

ទីក្រុងឡឺវែល រដ្ឋម៉ាសាឈូសេត ត្រូវបានណាត់ជាផ្លូវការថាជា "ទីក្រុងនាំមុខគេដំបូងបង្អស់" ដែលមានការផ្លាស់ប្តូរនៅសហរដ្ឋអាមេរិក ក្រោមគំនិតផ្តួចផ្តើមរបស់ Global Frontrunner Cities Initiative ដែលដឹកនាំដោយវេទិកាសេដ្ឋកិច្ចទីក្រុង (UEF) ធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពបរិយាប័ន្ន ច្នៃប្រឌិតប្រកបដោយសមធម៌ និងសមធម៌។

ការប្រកាស និងពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅ World Urban Pavilion in Regent Park powered by Daniels មានវត្តមានឥស្សរជនជាតិខ្ពស់ចូលរួមក្នុងចំណោមភ្ញៀវកិត្តិយសសំខាន់ៗ មានលោក Bob Rae ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) ដែលគាំទ្រគំនិតផ្តួចផ្តើមនេះ ជាគូសម្រាប់ជំរុញគោលនយោបាយសមាហរណកម្មទីក្រុងនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អនុស្សរណៈនៃការយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខារវាង UEF និងទីក្រុងឡឺវែល ដោយបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដើម្បីដំណើរការការទទួលស្គាល់នេះ។

ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមកើតមាននិងដំណើរការព្រឹត្តិការណ៍ដ៏សំខាន់នេះ គណៈប្រតិភូជាន់ខ្ពស់មកពី UEF

បានធ្វើបេសកកម្មជាផ្លូវការទៅកាន់ទីក្រុងឡឺវែល។ ដំណើរទស្សនកិច្ចនេះរួមមានកិច្ចប្រជុំជាមួយអភិបាលក្រុងឡឺវែល លោក Daniel P.ourke សមាជិកក្រុមប្រឹក្សាក្រុង ឡឺវែល អ្នកគ្រប់គ្រងទីក្រុង Thomas A.



Golden, Jr. និងបុគ្គលិកជាន់ខ្ពស់របស់សាលាក្រុង ដោយផ្ដោតលើការរៀបចំផែនការ ការអនុវត្ត និងយន្តការហិរញ្ញវត្ថុសម្រាប់កម្មវិធី "ទីក្រុងនាំមុខគេដំបូងបង្អស់" ។

ជាផ្នែកមួយនៃបេសកកម្មនេះ គណៈប្រតិភូ UEF ក៏បានរៀបចំកិច្ចប្រជុំដ៏មានឥទ្ធិពលខ្ពស់ជាមួយលោកស្រី Julie Chen អធិការបតីនៃសាកលវិទ្យាល័យ Massachusetts Lowell ដែលបានទទួលយកការអញ្ជើញឱ្យតែងតាំង UMass Lowell ជាដៃគូសិក្សាស្វ័យនៃគំនិតផ្តួចផ្តើមនេះ។ អធិការបតីបានបញ្ជាក់ពីការ

ប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការធ្វើជាម្ចាស់ផ្ទះ "UNIVER-city Labs" – មជ្ឈមណ្ឌលច្នៃប្រឌិតទីក្រុងឆ្លងដែនដែលនឹងគាំទ្រការស្រាវជ្រាវការត្រួតពិនិត្យនិងអនុវត្តដំណោះស្រាយសម្រាប់ទីក្រុង។

ក្នុងអំឡុងសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាក្រុងឡឺវែល លោក Reza Pourvaziry ប្រធានវេទិកាសេដ្ឋកិច្ចទីក្រុងបានថ្លែងសារដូចខាងក្រោម៖

"ទីក្រុងឡឺវែល ទីក្រុងរបស់អ្នកហើយឥឡូវនេះទីក្រុងរបស់យើង — ឥឡូវនេះជាផ្លូវការនៅលើផែនទីពិភពលោក ជាទីក្រុងមានការផ្លាស់ប្តូរ។ នេះមិនមែនគ្រាន់តែជាការទទួលស្គាល់និមិត្តរូបប៉ុណ្ណោះទេ វាគឺជាការប្តេជ្ញាចិត្តយុទ្ធសាស្ត្រសម្រាប់សកម្មភាព។ ការផ្លាស់ប្តូរពិតប្រាកដគឺអាចធ្វើទៅបានលុះត្រា

មានការជំរុញដោយមនុស្សដែលរស់នៅ ធ្វើការ និងកសាងជីវិតរបស់ពួកគេនៅទីនេះ។ ជាមួយគ្នានេះយើងកំពុងដាក់ចេញនូវគំរូសម្រាប់ទីក្រុងជុំវិញពិភពលោក ជាកន្លែងមានចក្ខុវិស័យសហគមន៍ភាពជាអ្នកដឹកនាំនិងភាពជាអ្នកដឹកនាំក្នុង តំបន់។

នេះគឺជាកម្មវិធីយុទ្ធសាស្ត្រ និងតម្រង់ទិសសកម្មភាពខ្ពស់ បង្កើតឡើងដើម្បីធ្វើអោយមានផលជះដែលអាចវាស់វែងបាន អត្ថប្រយោជន៍រយៈពេលវែង និងសហកម្មសិទ្ធិក្នុងចំណោមអ្នកទាំងអស់ដែលជ្រើសរើសចូលរួមជាមួយវា - មិនថាពួកគេជាអាជ្ញាធរសាធារណៈ ស្ថាប័នចំណេះដឹង អ្នកដើរតួក្នុងវិស័យឯកជន ឬអង្គការសហគមន៍។

គណៈប្រតិភូ UEF រួមមានលោកបណ្ឌិត Eduardo López Moreno (សហនាយក World Urban Pavilion in Regent Park Powered by Daniels), Kamran Espili (នាយកប្រតិបត្តិនៃ UEF) និង Saman Motamedi (ប្រធានការិយាល័យនាយក និងជាទីប្រឹក្សាជាន់ខ្ពស់នៅ UEF) បានធ្វើការសន្ទនាទ្វេភាគីជាមួយសភាតំណាងសហរដ្ឋអាមេរិកមណ្ឌលសមាជទី៣ របស់រដ្ឋ ម៉ាសាឈូសេត ដោយបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់អភិបាលកិច្ចពហុកម្រិត និងការតម្រឹមសហព័ន្ធ គាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើមនេះ។

សមាជិកសភា Lori Trahan បាននិយាយថា "ការទទួលស្គាល់ទីក្រុងឡឺវែល ថាជាទីក្រុង នាំមុខដំបូងគេនៅក្នុងសហរដ្ឋអាមេរិក គឺជាសក្ខីភាព

តមកពីទំព័រទី ២៦

ទីក្រុងឡឺវ រដ្ឋម៉ាសាឈូសេត

មួយចំពោះការច្នៃប្រឌិត ភាពធន់ និង កិច្ចសហការដែលកំណត់សហគមន៍របស់យើង។ "កិត្តិយសនេះឆ្លុះបញ្ចាំងពីការងារមិនចេះនឿយហត់ដែលកំពុងធ្វើនៅទូទាំងទីក្រុង Mill City ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្នកាន់តែច្រើន។ ខ្ញុំមានមោទនភាពដែលបានកើត និងធំធាត់នៅក្នុងទីក្រុង ហើយឥឡូវនេះតំណាងឱ្យសហគមន៍ដែលដឹកនាំដោយឧទាហរណ៍ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះវេទិកាសេដ្ឋកិច្ចទីក្រុងសម្រាប់ការបំភ្លឺជាសកលលើវឌ្ឍនភាពរបស់ទីក្រុងឡឺវ។"

អភិបាលរដ្ឋ ម៉ាសាឈូសេត Kim Driscoll បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម Frontrunner ដោយបញ្ជាក់ថា រដ្ឋសាឈូសេត ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងនេះ និងត្រូវបានរៀបចំដើម្បីជួយដាក់ពង្រាយលក្ខខណ្ឌចាំបាច់សម្រាប់ភាពជោគជ័យរបស់ខ្លួន។ សុទ្ធរកថារបស់លោកស្រីបានពង្រឹងតួនាទីរបស់សហគមន៍រួម Commonwealth ក្នុងនាមជាដៃគូដែលផ្តល់លទ្ធភាពសម្រាប់ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។

អភិបាលក្រុង Bourke បាននិយាយថា "ព្រឹត្តិការណ៍ដ៏សំខាន់នេះតំណាងឱ្យចំណុចកំពូលនៃការកសាងទំនាក់ទំនង គោលដៅរួម និងជំនឿយ៉ាងជ្រាលជ្រៅលើសក្តានុពលរបស់ទីក្រុងឡឺវ។ ការចនាទីក្រុងនាំមុខគេ មិនមែនគ្រាន់តែជាចំណងជើង

ប៉ុណ្ណោះទេ វាគឺជាសក្ខីកម្មចំពោះការងារដែលកំពុងកើតឡើងនៅទូទាំងសង្កាត់របស់យើង ស្ថាប័នរបស់យើង និងនៅសាលាក្រុង។ វាបង្ហាញដល់ពិភពលោកនូវអ្វីដែលយើងដឹងរួចមកហើយថា ឡឺវគឺជាកន្លែងឈានមុខគេ និងជាកន្លែងដែលសហគមន៍



The UEF Delegation's walking tour in downtown Lowell

ឈានមុខគេនៅក្នុងសហគមន៍ ក្នុងការបង្កើតអនាគតដ៏រឹងមាំ និងសមធម៌ជាងនេះ។"

អ្នកគ្រប់គ្រងទីក្រុង Golden បានបន្ថែមថា "ទីក្រុងឡឺវគឺជាទីក្រុងនៃឱកាស ដែលមហិច្ឆិតាត្រូវនឹងសកម្មភាពហើយកន្លែងដែលអ្នកស្រុកអាជីវកម្ម និងស្ថាប័ននីមួយៗមានតួនាទីក្នុងការរៀបចំអនាគតរបស់យើង។ ការកំណត់នេះជាទីក្រុងនាំមុខគេ របស់សហរដ្ឋអាមេរិកដំបូងគេ ពង្រីកការសន្យានោះ ដោយនាំមកនូវភាពជាដៃគូជាសកលដែលប្រក្លាយទៅជាការរីកចម្រើនពិតប្រាកដ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការ

ខិតខំប្រឹងប្រែងរបស់យើងជាមួយសហគមន៍យើង គ្រប់វិស័យអាជីវកម្ម និងឧស្សាហកម្មរបស់យើង។"

ការចូលរួមរបស់សហគមន៍គឺជាធាតុផ្សំស្នូលនៃបេសកកម្ម។ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកអង្គការមូលដ្ឋាន និងគូអង្គសង្គមស៊ីវិលបានចូលរួមនៅក្នុងតុមូលដែលខិតខំប្រឹងប្រែង

សម្លឹងទៅមុខ៖ វេទិកាសកលសម្រាប់ការច្នៃប្រឌិត និងភាពជាដៃគូ

ការបើកដំណើរការជាសាធារណៈជាផ្លូវការនៃគំនិតផ្តួចផ្តើម ទីក្រុងនាំមុខគេ របស់ទីក្រុង ឡឺវ នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ UEF និងទីក្រុងឡឺវបានរួមគ្នាលើកទឹកចិត្តដៃគូពិភពលោកឱ្យចូលរួម វិនិយោគ និងសហការបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ក្លាហាននេះ។

ពួកគេពង្រីកការអញ្ជើញបើកចំហទៅកាន់ក្រុមហ៊ុនអន្តរជាតិអ្នកបច្ចេកទេសនាំមុខ និងអ្នកច្នៃប្រឌិតដែលជំរុញដោយដំណោះស្រាយ រួមចំណែកគំនិត និងជំនាញរបស់ពួកគេ។ ទីក្រុងឡឺវបង្ហាញនូវឱកាសពិសេសមួយសម្រាប់កាតិវិទ្យាឈ្នះក្នុងការបើកយន្តហោះក្នុងទីក្រុងនាពេលអនាគត ដែលការគ្រប់គ្រងរួមបញ្ចូល ការត្រៀមខ្លួនជាសាធារណៈ និងការច្នៃប្រឌិតប្រសព្វគ្នា។

នេះគឺជាឱកាសដ៏មានតម្លៃមិនត្រឹមតែសម្រាប់ទីក្រុងឡឺវប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រដ្ឋម៉ាសាឈូសេតទាំងមូល ដែលជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បណ្ឌិត្យសភា និងការស្រាវជ្រាវដែលទទួលស្គាល់ទូទាំងពិភពលោក។ អ្នកប្រាជ្ញ សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវត្រូវបានលើកទឹកចិត្តជាពិសេសឱ្យចូលរួមក្នុងវេទិកាសហការនេះ និងជួយបង្កើតគំរូនៃការផ្លាស់ប្តូរទីក្រុងប្រកបដោយនិរន្តរភាពនិងបរិយាប័ន្នជំនាន់ក្រោយ។

ដើម្បីធានាថាសមធម៌សិទ្ធិទទួលបានផលប្រយោជន៍ក្នុងស្រុកនិងបទពិសោធន៍រស់រវើក គឺជាចំណុចសំខាន់នៃគំរូនាំមុខគេ។ វិធីសាស្ត្រចូលរួមនេះគូសបញ្ជាក់គោលការណ៍សំខាន់នៃគំនិតផ្តួចផ្តើមការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពត្រូវតែបង្កើតជាមួយអ្នកដែលរងផលប៉ះពាល់ច្រើនបំផុតពីវា។

កិច្ចប្រជុំភាគីពាក់ព័ន្ធបន្ថែមត្រូវបានធ្វើឡើងជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងដៃគូវិស័យឯកជនដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា និងគម្រោងបង្ហាញអំពីចំណេះដឹងក្នុងទីក្រុង។

អ្នកវិភាគ៖ យោធាថៃដឹកនាំក្រុមសង្កេតការណ៍ឆ្លងចូលដែនអធិបតេយ្យភាពកម្ពុជា ជាទង្វើឈ្លានពានយ៉ាងគំរើម

អ្នកវិភាគភូមិសាស្ត្រនយោបាយសង្កេតឃើញថា សកម្មភាពរបស់យោធាថៃដែលដឹកនាំក្រុមសង្កេតការណ៍អន្តរកាលអាស៊ានចំនួន៨ប្រទេស មកពិនិត្យព្រំដែនតំបន់មានជម្លោះចូលទឹកដីកម្ពុជា ស្ថិតនៅក្នុងភូមិអានសេរេខេត្តព្រះវិហារ គឺជាទង្វើឈ្លានពាន និងញុះញង់ឱ្យមានកំហឹង ដែលអាចឈានទៅដល់ការប្រើប្រាស់អាវុធ។

ការកត់សម្គាល់នេះបន្ទាប់ពីយោធាថៃដែលអមដំណើរក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ៨ប្រទេស ចូលមកតំបន់អានសេរេ ស្ថិតនៅភូមិអានសេរេ ឃុំជាំក្បាន ស្រុកជាំក្បាន ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ដោយគ្មានការជូនដំណឹងដល់អាជ្ញាធរកម្ពុជា។ ក្នុងហេតុការណ៍នោះ បានបង្កឱ្យមានការព្រួយប្រាសខ្លាចរវាងកងកម្លាំងយោធាកម្ពុជាឈរជើងនៅច្រកអានសេរេ និងថៃ ប៉ុន្តែមិនមានការផ្ទុះអាវុធឡើយ។ តាមរយៈឃ្លីបវីដេអូ ដែលត្រូវបានចែកចាយតាមគ្រួសារ យោធាកម្ពុជាបានអះអាងថា តំបន់នោះគឺជាដែនអធិបតេយ្យភាពកម្ពុជា។

ជុំវិញស្ថានភាពនេះ អ្នកវិភាគភូមិសាស្ត្រនយោបាយ លោកបណ្ឌិត គិន ភា បានចាត់ទុកថា សកម្មភាពរបស់ទាហានថៃ ជាការរំលោភបំពានច្បាប់ និងចង់បំភាន់ភ្នែកមតិអន្តរជាតិ ដែលកងទ័ពកម្ពុជាមិនអាចទទួលយកបាន។ លោកថា៖ « ព្រោះថៃដឹកនាំក្រុមសង្កេតការណ៍អន្តរកាលដើម្បីត្រួតពិនិត្យបទល្មើសបាញ់ គឺមិនបានជូនដំណឹងមកកាន់ភាគីកម្ពុជាមុន ដែលនេះជាចំណុចខុសឆ្គងដ៏ធំមួយនៅក្នុងកិច្ចសហប្រតិបត្តិការដើម្បី

អនុវត្តបទល្មើសបាញ់»។ បើតាមលោក គិន ភា ដែលជាអ្នកតាមដានព្រឹត្តិការណ៍ជម្លោះកម្ពុជា និងថៃ គណៈកម្មការអន្តរកាលអន្តរជាតិគឺគ្មានសិទ្ធិចូលមកត្រួតពិនិត្យនៅក្នុងទឹកដីព្រំដែនកម្ពុជាទៅម្ខាងទៀតនោះទេ។ ព្រោះក្រុមសង្កេតការណ៍អន្តរកាលត្រូវបានបង្កើតឡើងដោយប្រទេស



លោកបណ្ឌិត គិន ភា

ទាំងសងខាងដោយមានអនុវត្តយោធាពីប្រទេសម៉ាឡេស៊ី ហើយនៅប្រទេសកម្ពុជាដែលខាងកម្ពុជាជាប្រធាន បើព្រំដែនថៃគឺមានអនុវត្តយោធារបស់ម៉ាឡេស៊ី គេមានសិទ្ធិមើលត្រឹមទឹកដីថៃ។ ដោយឡែកក្រុមសង្កេតការណ៍ភាគីកម្ពុជាក៏មើលត្រឹមតែក្របខណ្ឌព្រំដែនដែលជាទឹកដីនៃប្រទេសកម្ពុជា។

លោកថា៖ «ដូច្នេះគឺជាការរំលោភនូវអធិបតេយ្យបូរណភាពទឹកដីប្រទេសកម្ពុជាព្រោះនេះមិនមែនជាគណៈកម្មការអាស៊ានដើម្បីត្រួតពិនិត្យបទល្មើសបាញ់ទេ គឺជាគណៈកម្មការបណ្តោះអាសន្នដែលមានភារកិច្ចត្រឹមមើលដែនដីនៃប្រទេសទាំងសងខាងគឺអត់អាចឆ្លងដែនបានទេ»។ លោកចាត់ទុកថា សកម្មភាព



លោកបណ្ឌិត អេង កុកថាយ

នេះគឺជាសកម្មភាពដែលរំលោភទៅលើបទល្មើសបាញ់យ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការរំលោភអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងងងឹលផងដែរ។ លោកថា៖ «ដែលជាឥរិយាបថ ឬសកម្មភាពបង្កហេតុមួយដើម្បីផ្ទុះសង្គ្រាមជាថ្មីឡើងវិញ ពីព្រោះចេតនារបស់ទាហានសៀមនេះ គឺចង់ធ្វើ

យ៉ាងណាអស់ការអត់ធ្មត់ ហើយយើងតបតក្នុងទម្រង់ណាមួយរួចគេចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានរបស់គេសារជាថ្មីម្តងទៀត»។

បើតាមលោក គិន ភា សម្រាប់កម្ពុជាគឺតែងតែផ្តល់តម្លៃខ្ពស់ដល់បទល្មើសបាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈផ្លូវទូត និងច្បាប់អន្តរជាតិ ពីព្រោះនោះគឺជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនក៏ដូចជាប្រទេសនានា ខិតខំប្រឹងប្រែងគាំទ្រអបអរសាទរជាខ្លាំង។ លោកថា៖ « ចឹងហើយបានជាកម្ពុជាប្រកាន់ខ្ជាប់នូវឥរិយាបថអត់ធ្មត់ ហើយអត់ធ្មត់ទៀតគឺយើងចង់អនុវត្តនូវបទល្មើសបាញ់នេះឱ្យមានជោគជ័យ។ ចឹងអ្វីដែលជាសកម្ម

ភាពរបស់ថៃនេះ គឺច្បាស់ណាស់ថាថៃចង់ប្រើប្រាស់កម្លាំងបាញ់ ច្បាប់ព្រៃដើម្បីបន្តបំបិទសង្គ្រាមឈ្លានពានលេបទឹកដីកម្ពុជា»។

ចំណែកអ្នកវិភាគភូមិសាស្ត្រនយោបាយ លោកបណ្ឌិត អេង កុកថាយ យល់ថា នេះជាល្បិចរបស់ថៃថ្មីមួយទៀតដោយសារថៃចង់បង្កើតព្រឹត្តិការណ៍មួយដែលធ្វើឱ្យកម្ពុជាទើសទាល់ឬពិបាកដោះស្រាយ ហើយយកលេសដើម្បីបង្កសង្គ្រាមជាថ្មី។ លោកថា៖ «ព្រោះទាហានយើងមានកាតព្វកិច្ចការពារព្រំដែនហើយមិនឱ្យចូលដោយសារគ្មានការអនុញ្ញាតឡើយ។ ទន្ទឹមនេះកម្ពុជាក៏ពុំពងកសាងទំនាក់ទំនងល្អជាមួយអ្នកសង្កេតការណ៍អន្តរជាតិ ដូច្នេះថៃធ្វើបែបនេះដើម្បីចង់បង្ហាញអន្តរជាតិថា កម្ពុជាមិនសម្របសម្រួលឱ្យចូលពិនិត្យតំបន់ជម្លោះ»។

តទៅទំព័រទី២៩



The president of the American Chamber of Commerce in Cambodia says that

From Page22

on the battlefield, and he also reported back every day.

Regarding this issue, analysts say that this is the first time that the commander of the 2nd Thai Region has revealed that the Thai monarchy is

behind the Thai army that launched attacks on the Cambodian army in the past. So, this means that in the current war of aggression against Cambodia, the King of Thailand is the commander of those troops

Lowell, Massachusetts, Recognized as the First U.S. “Frontrunner City” in Urban Transformation

From Page12

They extend an open invitation to international companies, frontrunner technologists, and solution-driven innovators to contribute their ideas and expertise. Lowell presents a unique opportunity for investment in futuristic urban pilots where inclusive governance, public readiness, and innovation intersect.

This is a valuable opportunity not

only for the City of Lowell but for the entire Commonwealth of Massachusetts, a globally recognized hub of science, academia, and research. Scholars, universities, and research institutions are especially encouraged to join this collaborative platform and help shape the next generation of sustainable, inclusive urban transformation models.

តមកពីទំព័រទី ១៩ ចាងហ្វាងសារព័ត៌មាន CCN ដែល

គណបក្សសង្គ្រោះជាតិ លោក សួន រី ជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ សីហា នេះថា ព័ត៌មានពិតត្រូវបានបំបិទ ហើយទង្វើបែបនេះវិវត្តឱ្យពលរដ្ឋខ្មែរអស់ជំនឿលើរដ្ឋាភិបាលទៅវិញទេ។

ចំណែកអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួន បានបញ្ចេញ

ប្រតិកម្មសម្តែងការមិនពេញចិត្តនឹងការហាមឃាត់របស់អាជ្ញាធរព័ត៌មានអំពីសកម្មភាពរាយការណ៍របស់កងទ័ពថៃ ផងដែរ ដូចជា ពាក្យថា រដ្ឋាភិបាលកំពុងលាក់បាំងព័ត៌មានមិនឱ្យពលរដ្ឋដឹងអំពីការពិតចំពោះការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃជាដើម។

តមកពីទំព័រទី ២៨ យោធាថៃ ជីកនាំក្រុមសង្កេតការណ៍

ទោះដឹងថាតំបន់នោះជាទីតាំងឈរជើងកម្ពុជា ប៉ុន្តែថៃមានចេតនាបង្កើនយោធាយោធាឱ្យកាន់កាប់កំណែអន្តរជាតិចូលមកដឹកនាំដោយគ្មានការអនុញ្ញាត ហើយនៅពេលកម្ពុជាមិនបើកឱ្យចូល បង្ហាញថា កម្ពុជាមិនមានការសម្របសម្រួល ឬថាកម្ពុជាមិនចេះអត់ឱនឱ្យអ្នកសង្កេតការណ៍ចូល។ នេះការលើកឡើងបន្ថែមរបស់

លោក អេង កុកថាយ។ សម្រាប់អ្នកវិភាគទាំងពីរ ក្រោយហេតុការណ៍ថៃព្យាយាមលេបទឹកដីកម្ពុជាម្តងហើយម្តងទៀត ដូច្នេះកម្ពុជាត្រូវតែខ្លាំង និងពង្រឹងសមត្ថភាពខ្លួនដើម្បីត្រៀមខ្លួនជាប់ជានិច្ច ប្រឆាំងការរំលោភបំពានឈ្លានពានពីប្រទេសក្បែរខាងប្រកបដោយគ្រោះថ្នាក់។ ដកស្រង់ពីកម្ពុជាថ្មី

តមកពីទំព័រទី ២៤ យោធាថៃ ចាសង្គ្រាម៥ថ្ងៃ ខ្លួន...

ក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ដោយសារការឈ្លានពានរបស់ថៃ ប្រជាជនខ្មែរជាង ១៣នាក់មិននាក់ ស្មើនឹងជាង ៣ម៉ឺនគ្រួសារ (៣៩៨២៨គ្រួសារ) ត្រូវបានជម្លៀស គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ក្នុងនោះរួមមាន ស្ត្រីមានផ្ទៃពោះ

F-16 និងយន្តហោះ Gripen ដោយទម្លាក់គ្រាប់បែក Mk-82 និងគ្រាប់បែក MK-84 លើទឹកដីកម្ពុជា។ បន្ថែមពីនេះ ទាហានថៃ ក៏បានប្រើជ្រួនទម្លាក់គ្រាប់បែក M261 និងទម្លាក់គ្រាប់បែក M472 រួមទាំងជ្រួនអត្តឃាត និងជ្រួនឈ្លបការណ៍ផងដែរ។



ទាហានថៃឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា

ចាស់ជរា ជនពិការ និងកុមារផងដែរ។ ជាងនេះទៅទៀត សាលារៀនជាង ៦០០កន្លែងក្នុងខេត្តចំនួន៥ ត្រូវបានបិទទ្វារ ដែលនាំឱ្យប៉ះពាល់ដល់សិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀន ៦ពាន់នាក់។

បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាតខណៈភូមិជ្វានទ្រព្យសម្បត្តិពលរដ្ឋខ្មែរ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ គឺប្រាសាទព្រះវិហារ ក៏រងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរថែមទៀត។

ជុំវិញបញ្ហានេះ របាយការណ៍ក្រសួងការពារជាតិកម្ពុជា បង្ហាញថា សង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង

របាយការណ៍ដដែល បញ្ជាក់ថា យោធាថៃ ក៏បានប្រើកាំភ្លើងគ្បាល់កាំភ្លើងធំ គ្រាប់បែកចង្កោម និងប្រើយន្តហោះបញ្ចេញផ្សែងពុលមកលើទឹកដីកម្ពុជា ថែមទៀត ខណៈកម្ពុជាមិនបានប្រើអាវុធធុនធ្ងន់វាយបកទៅលើថៃ វិញនោះទេ។

ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តដោះស្រាយវិវាទរវាងប្រទេសទាំងពីរដោយសន្តិវិធី ស្របតាមផ្លូវច្បាប់ និងតាមការទូត ប៉ុន្តែកម្ពុជាក៏ប្តេជ្ញាការពារខ្លួនពីការឈ្លានពានផងដែរ ដើម្បីការពារទឹកដី និងប្រជាជនកម្ពុជា ស្របតាមធម្មនុញ្ញរបស់ខ្លួន។ ផ្តល់សិទ្ធដោយ Cambodia Daily

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2025 PRINTING SCHEDULES

EFFECTIVE JANUARY 1, 2025

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)

Full Inside (10" wide x 13" tall) \$ 552.00	Full Back Page (10" wide x 13" tall) \$ 1000.00
1/2 (10" wide x 6.5" tall) 375.00	Front Page 1/2 (10" wide x 6.5" tall) 1000.00
1/4 (5" wide x 6.5" tall) 200.00	Front Page 1/4 (5" wide x 6.5" tall) 620.00
1/8 (5" wide x 3.25" tall) 125.00	Front Page 1/8 (5" wide x 3.25" tall) 350.00
Business Card (3.5" wide x 2" tall) . . . 75.00	Front Page Business Card (3.5" wide x 2" tall) . . . 200.00

Your ad is also published in our online editions of the newspaper at khmerpostusa.com

2025 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 30	Thursday	July 7	Monday
March 10	Monday	August 1	Friday
April 11	Friday	September 1	Monday
May 9	Friday	October 3	Friday
June 6	Friday	November 1	Saturday
		December 1	Monday


MONTHLY DISTRIBUTION

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

Khmer Post USA • P.O. Box 8848 • Lowell, MA 01853
Tel: 978.677.7163 • Fax: 978.677.7092
Email: khmerpostusa@gmail.com
www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA

តមកពីទំព័រទី ២៥

លោក អ៊ុំ សំអាន អំពាវនាវឲ្យដោះ

ថ្លែងអំណរគុណដល់លោក Donald Trump ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ក្នុងការដោះដី និងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក៏ដូចជាការបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។

ជុំវិញបញ្ហានេះ អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានលើកឡើងកាលពីថ្ងៃទី៧ សីហា ថា លោកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្តារទំនាក់ទំនងល្អជាមួយអាមេរិក ឱ្យបានល្អប្រសើរឡើងវិញ ប៉ុន្តែកម្ពុជា គួរតែលាងសម្អាត

ការចោទអាមេរិក ពីបទក្បត់ជាតិជាមួយលោក កឹម សុខា ឱ្យជ្រុះស្រឡះជាមុនសិន ដើម្បីបង្ហាញពីសុឆន្ទៈសុចរិត និងការថ្លែងអំណរគុណអាមេរិកចេញពីបេះដូងបរិសុទ្ធ។ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ ក្បត់ជាតិ ដែលមានអាមេរិកនៅពីក្រោយក្នុងការផ្តល់រំលឹករដ្ឋាភិបាលកម្ពុជា និងសម្រេចសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ រួមទាំងត្រូវដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិតថែមទៀតកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ផ្តល់សិទ្ធ Cambodia Daily

Mr. Um Sam An calls for the release of Mr. Kem Sokha and prisoners of conscience if the Cambodian government wants to gratitude tto US.

From Page 25

the Cambodian government, including the release of prisoners of conscience, restore democracy, respect for human rights, and the organization of free and fair elections.

The opposition official stated that if the Cambodian government truly wants to gratitute Donald Trump and the United States, then the government should comply with America's wishes.

On August 7, 2025, Cambodian Prime Minister Hun Manet sent a letter to the Nobel Peace Prize Committee in support of US President Donald Trump's nomination for the Nobel Peace Prize.

Hun Manet stated that the request for this award is in line with the requests of Cambodian citizens both at home and abroad and as a way of thanking Donald Trump for his direct attention to the initiative and urge a ceasefire

between the Cambodian and Thai armies, as well as continue to monitor the implementation of the ceasefire until there is complete peace between the two countries.

Regarding this issue, former Chief of Staff of the CNRP President, Mr. Muth Chantha, stated on August 7 that he supports the Royal Government of Cambodia in restoring good relations with the United States, but Cambodia should first clear up the US accusations of treason against Kem Sokha to show its good will and gratitude to America from a pure heart.

Kem Sokha has been charged by the Phnom Penh Municipal Court with treason, with the US being behind the overthrow of the Cambodian government, and decided to sentence him to 27 years in prison, including the deprivation of the right to hold political office for life, on March 3, 2023.

តមកពីទំព័រទី ២៦

ប្រធានសភាពណ៍ជួកម្មអាមេរិក

យ៉ាងតិច ៩០នាក់ ដោយចាប់ផ្តើមក្នុងឆ្នាំ២០១០។

លោកបន្តថា បន្ទាប់ពីសម្លាប់បាតុករថៃទាំងនោះ លោកក៏បានគ្រប់គ្រងលើកងទ័ពថៃ ដែលប្រើការសម្លាប់ក្រៅប្រព័ន្ធតុលាការលើពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងនូវអត្តសញ្ញាណជាតិនិយមរបស់លោកមុនពេលលោកឡើងកាន់អំណាចក្នុងអំពើរដ្ឋប្រហារនៅឆ្នាំ២០១៤។

លោក ខេស៊ី បាណេត បញ្ជាក់ថា ពេលនេះ លោក ប្រាយុទ្ធ ចាន់ អូចា កំពុងផ្តល់ដំបូន្មានដល់ព្រះមហាក្សត្រថៃ អំពីការឈ្លានពានតាមព្រំដែនកម្ពុជា ព្រោះគាត់ទំនងជាមើលស្រាលការស្លាប់របស់ពលរដ្ឋខ្មែរដែលមិនបានរាយការណ៍ទាំង ៤២នាក់ ក្នុងអំឡុងពេលដែលខ្លួនធ្វើជាអគ្គមេបញ្ជាការកាលពីជាង ១០ឆ្នាំមុននោះ។

របាយការណ៍ស្តីពីការសម្លាប់របស់ជនស៊ីវិលកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ បង្ហាញថា នៅអំឡុងខែធ្នូ ឆ្នាំ២០១០ ពលរដ្ឋខ្មែរ ២នាក់ត្រូវបានសម្លាប់ និងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១១ ពលរដ្ឋខ្មែរចំនួន ៨នាក់ក៏ត្រូវបានទាហានថៃ សម្លាប់បន្ថែមទៀត។ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១២ ពលរដ្ឋខ្មែរ ២នាក់ត្រូវបានសម្លាប់ ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០១២ ដដែលទាហានថៃ បានសម្លាប់ពលរដ្ឋខ្មែរចំនួន ២លើក គឺលើកទី១ បានសម្លាប់ម្នាក់ និងលើកទី២ សម្លាប់ ៣នាក់ ខណៈអំឡុងខែធ្នូ ឆ្នាំ២០១២ ដដែលទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរ ២នាក់ទៀតដែរ។

បន្ថែមពីនេះ នៅអំឡុងខែមេសា ពលរដ្ឋខ្មែរ ៣នាក់ ត្រូវបានទាហាន

ថៃ បាញ់សម្លាប់ និងនៅអំឡុងខែកញ្ញា ទាហានថៃ បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀតរហូតដល់អំឡុងខែវិច្ឆិកា ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរ ៣នាក់បន្ថែមទៀត ហើយការសម្លាប់ទាំង ៣លើកនេះ គឺស្ថិតនៅក្នុងឆ្នាំ២០១៣ ដូចគ្នា។

ជាងនេះទៀត នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៤ ពលរដ្ឋខ្មែរ ១៥នាក់ត្រូវបានសម្លាប់ ខណៈខែកញ្ញា ឆ្នាំ២០១៤ ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀតដែរ និងនៅអំឡុងខែធ្នូ ឆ្នាំដដែល ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ថែមទៀត។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការភូមិភាគទី២ របស់ថៃ លោក ប៊ុនស៊ីន ជាតក្លាង (Boonsin Padklang) លើកឡើងក្នុងពិធីមួយនៅសាកលវិទ្យាល័យ Kaset-sart ក្នុងទីក្រុងបាងកក ថា ព្រះមហាក្សត្រថៃ បង្ហាញពីការព្រួយបារម្ភជាប្រចាំអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រោះព្រះអង្គបានសួរអំពីស្ថានភាពនេះជាមួយខ្លួនជារៀងរាល់ថ្ងៃអំពីទាហាននៅសមរភូមិ ហើយលោកក៏បានរាយការណ៍ត្រឡប់ទៅវិញជារៀងរាល់ថ្ងៃដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ជាលើកដំបូងហើយដែលមេបញ្ជាការភូមិភាគ២ ថៃ បានបង្ហាញថា ស្ថាប័នព្រះមហាក្សត្រថៃនៅពីក្រោយខ្នងកងទ័ពថៃ ដែលបានបើកការវាយប្រហារលើកងទ័ពកម្ពុជាកាលពីពេលកន្លងមកនេះ ដូច្នេះ គឺមានន័យថា សង្គ្រាមឈ្លានពានទឹកដីកម្ពុជា នាពេលនេះ គឺមហាក្សត្រថៃជាអ្នកបញ្ជាកងទ័ពទាំងនោះ។

ផ្តល់សិទ្ធិដោយ Cambodia Daily

KhmerPost USA, LLC

សារព័ត៌មានខ្មែរជុស សហរដ្ឋអាមេរិក

Soben Ung, Co-Founder|Publisher
Cell: 978-656-8141
Soben@khmerpostusa.com

ពិន ប៉ុណ្ណារ៉ូ អេឌិន
ជំនួយការផ្ទាល់អគ្គនាយក

Ponnaro Aiden Pin,
Assistant to the Publisher



លោក អេឌិន ប៉ុណ្ណារ៉ូ

The KhmerPost USA is a free Monthly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes Once a month from Lowell, Massachusetts.

អគ្គនាយក សុបិន្ត អ៊ុំង

ថៃ សោភ័ណភាព Design Artist
Heng Chhun Leng

Article Submission
Khmerpostusa@gmail.com



លោក យ៉ង ច័នឡេង



លោក លីយ៉ង អ្នកយកព័ត៌មាន



លោក ថេម អ៊ុយ អ្នកបកប្រែភាសា

Mail subscription is available within the U.S. & Canada at \$60.00 year.
Free online edition at www.khmerpostusa.com